



៣-ដូចនេះ, ផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ ២០២៦-២០២៨ និងក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨, សារពើពន្ធស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្តល់មគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំផ្នែកបច្ចេកទេសដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំ) ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ ឆ្នាំរំកិល) ឆ្នាំ ២០២៦-២០២៨ និង លើកគម្រោងថវិកាឆ្នាំ ២០២៦ ។

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ ២០២៦-២០២៨ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ បានកំណត់នូវក្របខ័ណ្ឌគោលនយោបាយ និងសូចនាករសំខាន់ៗ ដូចខាងក្រោម៖

២-ក្របខ័ណ្ឌគោលនយោបាយវិស័យសេដ្ឋកិច្ច

៤-មុនការដាក់ចេញពន្ធគយបដិការរបស់សហរដ្ឋអាមេរិក, បើផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចេញផ្សាយក្នុងខែ មករា ឆ្នាំ ២០២៥, សេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងមានកំណើនក្នុងអត្រា ៣,៣% ដូចគ្នាក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ជាមួយនឹងនិន្នាការបោះឆ្នោតទៅរកវិថីនៃកំណើនសក្តានុពល។ យ៉ាងណាមិញ, ការកើនយ៉ាងឆាប់រហ័សជាងការរំពឹងទុកនៃចរន្តគាំពារនិយម (Protectionist policies) ដែលស្តែងចេញជាពិសេស តាមរយៈការដំឡើងពន្ធគយ (Broad-based tariff hike) និងពន្ធគយបដិការ (Reciprocal tariff) បានធ្វើឱ្យការគិតគូរ និងមូលដ្ឋានសម្មតិកម្មទាំងឡាយនៃការព្យាករណ៍សេដ្ឋកិច្ចសកលនាពេលនោះ មិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើង។ ក្នុងន័យនេះ, បើផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចេញផ្សាយក្នុងខែ មេសា ឆ្នាំ ២០២៥ នាពេលថ្មីៗនេះ, សេដ្ឋកិច្ចសកលត្រូវបានទាញទម្លាក់មកត្រឹមអត្រាកំណើនប្រមាណ ២,៨% និង ៣,០% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ពោលគឺធ្លាក់ក្នុងកម្រិតប្រមាណ ០,៥ និង ០,៣ ពិន្ទុភាគរយរៀងគ្នា ពីការព្យាករណ៍ ក្នុងខែ មករា ឆ្នាំ ២០២៥ ដោយសារផលប៉ះពាល់ និងកម្មវិបាកនៃគោលនយោបាយគាំពារនិយម ដែលស្តែងឡើងតាមរយៈការដំឡើងពន្ធគយ និងនាពេលថ្មីៗនេះ ជាពិសេស គឺការដាក់ឱ្យអនុវត្តនូវពន្ធគយបដិការ ដែលផលជះនៃការអនុវត្តពន្ធគយនេះ នឹងកាន់តែផ្តល់កម្មវិបាកជាអវិជ្ជមានមួយកម្រិតថែមទៀតដល់ការប្រើប្រាស់ និងសកម្មភាពវិនិយោគក្នុងស្រុក។ ដូចនេះ, ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ, ទស្សនវិស័យសេដ្ឋកិច្ចសកលមានទំនោរទៅរកហានិភ័យច្រើនជាងកាលានុវត្តភាព គួយដឹងដូចជា៖ (១)-កម្មវិបាកនៃការបន្តកើនឡើងនៃចរន្តគាំពារនិយមរបស់សហរដ្ឋអាមេរិក ដែលកំពុងលេចចេញនូវសង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា និងការហក់ឡើងវិញនៃថ្លៃទំនិញសកល; (២)-ភាពតានតឹងនៃកត្តាកូមិសាស្ត្រនយោបាយ ជាក់ស្តែង ដូចជានៅតំបន់មជ្ឈិមបូព៌ា; (៣)-ការបន្តកើនឡើងសម្ពាធបំណុលសាធារណៈ; (៤)-ការបន្តធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន; និង (៥)-ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ យ៉ាងណាមិញ, ការបន្តបន្ទុះនយោបាយគោលនយោបាយវិបត្តិបង្កើនរូបិយវត្ថុ, ការដាក់ចេញនូវកញ្ចប់អន្តរាគមន៍របស់ប្រទេសចិន និងលទ្ធភាពក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅនៃពាណិជ្ជកម្មប្រទេសដទៃផ្សេងពីសហរដ្ឋអាមេរិក ក៏នៅតែអាចជាកាលានុវត្តភាព សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ ផងដែរ។

៥-ដោយឡែក, សេដ្ឋកិច្ចកម្ពុជា នៅមុនពេលសហរដ្ឋអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ, ក្រោមក្របខ័ណ្ឌនាពេលនោះ, ត្រូវបានវាយតម្លៃថានឹងបន្តរក្សាបាននូវចលនការវិធាន ជាមួយនឹងអត្រា

កំណើនក្នុងរង្វង់ ៦,៣% ដូចគ្នា សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ និងប្រមាណ ៦,៥% សម្រាប់រយៈពេលមធ្យមឆ្នាំ ២០២៧-២០២៨។ ក៏ប៉ុន្តែ, ដូចគ្នាទៅនឹងការធ្វើបច្ចុប្បន្នភាពនៃកំណើនសេដ្ឋកិច្ចសកលដែរ, កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃជាថ្មីថា នឹងថយចុះបន្តិចវិញ មកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ ២០២៦ ដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ គួយយោងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងផលជះមកលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជា វិស័យដឹកជញ្ជូន និងស្តុក និងលក់ដុំ-រាយ។ លើសពីនេះ, ប្រសិនបើស្ថានភាពកត្តាខាងក្រៅវិវត្តទៅកាន់តែអាក្រក់ជាងបច្ចុប្បន្ន ហើយការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក, កំណើននេះនឹងកាន់តែថយចុះបន្ថែមទៀត។ ក្នុងន័យនេះ, ការពន្លឿនការអនុវត្តវិធានការ និងគោលនយោបាយជំរុញភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធននៃសង្គម-សេដ្ឋកិច្ច ជាពិសេសការពង្រឹងការអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចុះកាណា-ដំណាក់កាលទី ១» និងការដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៥-២០២៨» និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត នឹងកាន់តែមានសារៈសំខាន់ជាចលករក្នុងការជំរុញល្បឿន និងគាំពារកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។

៦-កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា ស្ថិតក្នុងអត្រា ៥% ក្នុងឆ្នាំ ២០២៦ និង ជាមធ្យម ៥,៦% សម្រាប់ឆ្នាំ ២០២៧-២០២៨, ដែលក្នុងនោះ៖ (១). វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា មានកំណើនក្នុងអត្រា ៧,១% ក្នុងឆ្នាំ ២០២៦ និងក្នុងរង្វង់អត្រា ៧,៤% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៨ ដោយសារការបន្តថយចុះនៃសម្ព័ន្ធកំណើនវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ជាបច្ច័យនៃការប៉ះទង្គិចដោយផ្ទាល់នៃគោលនយោបាយពន្ធគយបដិការមកលើការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យផលិតកម្មម្ហូបអាហារ និងផលិតកម្មភេសជ្ជៈបន្តរក្សាបានចលនការ ហើយអនុវិស័យសំណង់បន្តងើបឡើង ប៉ុន្តែក្នុងល្បឿនទាប។ (២). វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថា នឹងមានកំណើនក្នុងអត្រាប្រមាណ ៣,៨% ក្នុងឆ្នាំ ២០២៦ និងប្រមាណ ៤,៤% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៨ ដោយសារការបន្តងើបនៃវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។ (៣). វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ១,០% ក្នុងឆ្នាំ ២០២៦ និង ១,២% សម្រាប់ឆ្នាំ ២០២៧-២០២៨ ដោយសារការរំពឹងទុកកំណើនប្រសើរនៃអនុវិស័យដំណាំ និងការបន្តរក្សាស្ថិរភាពកំណើននៃអនុវិស័យនេសាទស្របពេលដែលអនុវិស័យចិញ្ចឹមសត្វ ក៏បន្តនិន្នាការងើបវិញសន្សឹមៗ។

៧-ជាមួយ, សេដ្ឋកិច្ចកម្ពុជា ដែលមានទំហំតូចហើយបើកចំហរ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយនឹងប្រាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក, សម្រាប់រយៈពេលមធ្យមខាងមុខ ជាពិសេសសម្រាប់ឆ្នាំ ២០២៦, បាន និងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅ រួមមាន៖ (១)-ការបន្តកើនឡើងនូវចរន្តគាំពារនិយម (Protectionism) ជាពិសេសប្រទេសមហាអំណាចនានា ដែលស្តែងឡើងតាមរយៈការបន្តដំឡើងឡើងពន្ធគយ (Tariffs) ខ្ពស់ជាងការរំពឹងទុក និងភ្លាមៗជាឧទាហរណ៍, (២)-ភាពតានតឹងនៃកត្តាកូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្តបង្កប់បង្អាក់ដល់ប្រាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ, (៣)-លទ្ធភាពនៃការថយចុះនៃសម្ព័ន្ធកំណើនសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម និងប្រភពវិនិយោគជាពិសេសប្រទេសចិន, (៤)-ការកើនឡើងសម្ពាធបំណុលសាធារណៈ, (៥)-ការបែកខ្ញែកកូមិសាស្ត្រសេដ្ឋកិច្ច និង

ពាណិជ្ជកម្ម និង (៦)-ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ ទន្ទឹមនេះ, កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាក្នុងប្រទេស រួមមាន៖ (១)-ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អាចនឹងមិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក ដែលនាំទៅរកការធ្លាក់ចុះយ៉ាងគំហុកនៃការនាំចេញ និងអាចឈានទៅដល់ការបិទរោងចក្រ, (២)-កំណើនយឺតជាងការរំពឹងទុកនៃវិស័យមួយចំនួន តួយ៉ាងដូចជា វិស័យសំណង់ និងអចលនទ្រព្យ ដែលធ្វើឱ្យកំណើនជារួម នៅមានកម្រិតទាប, (៣)-បំណុលឯកជនស្ថិតក្នុងកម្រិតខ្ពស់ និងការបន្តកើនឡើងខ្ពស់នៃឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ, (៤)-ការកៀរគរចំណូលបន្តមានកំណើនទាប និងការថមថយនៃហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍ ដែលដាក់កំហិតដល់លទ្ធភាពក្នុងការធ្វើអន្តរាគមន៍ក្នុងពេលមានវិបត្តិ និង (៥)-ហានិភ័យផ្នែកអាកាសធាតុអាចធ្វើឱ្យផលិតភាពវិស័យកសិកម្មទាប និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ជាមួយគ្នានេះ, ទន្ទឹមនឹងការកើននៃហានិភ័យខាងក្រៅ និងខាងក្នុង, កម្ពុជាក៏នៅតែបន្តប្រឈមបញ្ហាជារចនាសម្ព័ន្ធផ្ទៃក្នុងមួយចំនួន ដែលទាមទារការពង្រឹងការដ្ឋានកែទម្រង់ស៊ីជម្រៅ ដូចជា៖ (ក)-ល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, (ខ)-ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់, (គ)-ភាពមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, (៤)-បរិមាណ និងគុណភាពនៃកម្លាំងពលកម្មជំនាញ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, (៥)-ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និង (៦)-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។

៨-ក្នុងបរិការណ៍នេះ, កិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និងការរៀបចំយន្តការអនុវត្តឱ្យបានច្បាស់លាស់ជាអាទិភាពដ៏ចាំបាច់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសម្បុរកាន់តែខ្លាំងក្លា និងដើម្បីបញ្ចៀសនូវផលប៉ះពាល់នៃហានិភ័យនានាទាំងកម្រិតសកលនិងតំបន់។ ដូចនេះ, ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, រាជរដ្ឋាភិបាលនៅតែបន្តប្រកាន់ខ្ជាប់នូវអភិក្រមចំនួន ២ នោះគឺ៖ (១)-វិធានការគោលនយោបាយឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ចំពោះមុខ និងក្នុងរយៈពេលខ្លីដោយផ្ដោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការធានាលំនឹងជីវភាពរបស់ប្រជាជន; និង (២)-ទិសដៅវិធានការគោលនយោបាយរយៈពេលមធ្យម និងវែងខាងមុខ ដែលនឹងផ្ដោតលើការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ក្នុងការជំរុញការធ្វើពិពិធកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការកសាងភាពធន់ សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា។ ស្របតាមអភិក្រមខាងលើនេះ, រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគោលនយោបាយ ដូចមានខ្លឹមសារពិស្តារ នៅក្នុងឯកសារក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ ២០២៦-២០២៨ ដែលរួមមាន៖ (១)-វិធានការគោលនយោបាយដោះស្រាយបញ្ហាចំពោះមុខ, (២)-វិធានការគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, (៣)-វិធានការគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ, និង(៤)-វិធានការគោលនយោបាយដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ។

៩-ក្នុងរយៈពេលមធ្យមខាងមុខ (២០២៦-២០២៨), អត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ២,៤% ស្របគ្នាទៅនឹងនិន្នាការរឹងមាំនៃសកម្មភាពសេដ្ឋកិច្ច ក្នុងខណៈដែលថ្លៃទំនិញអន្តរជាតិនៅបន្តមានប្រក្រតីភាព។ ជាមួយគ្នានេះ, អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាមេរិក) រំពឹងថាអាចក្នុងរង្វង់ជាមធ្យម ៤០៥០ រៀល/ដុល្លារអាមេរិក ក្រោមការរំពឹងទុកការរំលត្រលប់ទៅរកប្រក្រតីភាពវិញនៃរូបិយប័ណ្ណដុល្លារ គួបផ្សំនឹងជំហរគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់។

១០-ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករណ៍ថានឹងស្ថិតក្នុងរង្វង់ប្រមាណ -២,៨% នៃ ផ.ស.ស. ដោយសារការរំពឹងទុកការបន្តរក្សាបាននូវសមតុល្យពាណិជ្ជកម្ម ស្របពេលដែលចំណូលពីវិស័យ ទេសចរណ៍ ក៏បន្តនិរន្តរភាពកើនឡើងជាលំដាប់។ ការនាំចេញ រំពឹងថានឹងបន្តនិរន្តរភាពកើនឡើងក្នុងរយៈពេលមធ្យម បើទោះបីមានការថមថយបន្តិចក្នុងឆ្នាំ ២០២៦ ដែលបន្តជំរុញដោយការនាំចេញផលិតផលកម្ពុជសាល (កាត់ដេរ និងមិនមែនកាត់ដេរ) និងកសិផល។ គួរបញ្ជាក់ថា, ក្នុងរយៈពេលមធ្យមខាងមុខ, ការនាំចេញកម្ពុជានឹងកាន់តែមាន ពិពិធកាត, ទាំងទីផ្សារ និងផលិតផល, តួយ៉ាងផលិតផលកម្ពុជសាលមិនមែនកាត់ដេរ ជាពិសេសលើមុខទំនិញ ឧស្សាហកម្មយុទ្ធសាស្ត្រ និងមានសក្តានុពល តួយ៉ាងដូចជា គ្រឿងបង្កើនអេឡិចត្រូនិក, សំបកកង់ថយន្ត, គ្រឿង សង្ហារឹម និងផលិតផលកសិ-ឧស្សាហកម្មកែច្នៃ ជាដើម។ ទន្ទឹមនេះ, ការនាំចូលក៏មាននិរន្តរភាពដូចគ្នាទៅនឹង ការនាំចេញ ពោលគឺមានកំណើនថមថយបន្តិច ក្នុងឆ្នាំ ២០២៦ ប៉ុន្តែមាននិរន្តរភាពកើនឡើងក្នុងរយៈពេលមធ្យម ខាងមុខ ដែលគាំទ្រដោយការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងទំនិញប្រើប្រាស់ ដើម្បីបម្រើដល់សកម្មភាព ផលិតកម្ម និងឆ្លើយតបទៅនឹងការបន្តកើនឡើងនៃតម្រូវការក្នុងស្រុក។ ហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបាន ព្យាករណ៍ថានឹងបន្តកើនឡើងជាលំដាប់ ក្នុងរង្វង់ជាមធ្យមប្រមាណ ៩,៣% នៃ ផ.ស.ស. ដោយសារកើនឡើងនូវ ទំនុកចិត្តវិនិយោគ ដែលជាបង្ខំនៃការបន្តអនុវត្តច្បាប់ និងកម្មវិធីជំរុញវិនិយោគ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងរយៈពេលមធ្យមខាងមុខ, កម្ពុជារំពឹងថា នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តទាក់ទាញវិនិយោគ ទៅក្នុងវិស័យឧស្សាហកម្មយុទ្ធសាស្ត្រ ដែលមានតម្លៃ បន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១»។ លើសពីនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករណ៍ថានឹងបន្តក្នុងកម្រិតអំណោយផល ដែល មានទំហំសមាមាត្រទៅនឹងការនាំចូលប្រមាណ ៦,៩ ខែ ជាមធ្យម។

៣-ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ

១១-ផ្អែកលើមូលដ្ឋានក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តជាក់ស្តែងនៃស្ថានភាព ហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាជាន់តែខ្ពស់, គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យម ឆ្នាំ ២០២៦-២០២៨ ត្រូវបានបន្តរៀបចំឡើងដោយប្រកាន់យកនូវ «ជំហរគោលនយោបាយ ពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន (Gradual Fiscal Consolidation Stance)» ដើម្បីធានាឱ្យបាននូវចីរភាព ហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលមធ្យម តាមរយៈការបន្តរក្សានូវតុល្យភាពថវិកា រវាងធនធានថវិការបស់រដ្ឋ និង បន្ទុកថវិការបស់រដ្ឋ និងចាប់ផ្តើមកសាងទ្រនាប់ថវិកាជាតិឡើងវិញ នៅពេលកាលៈទេសៈអនុញ្ញាត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងបន្តផ្តោតជាសំខាន់លើការបន្តពង្រឹងប្រសិទ្ធភាពថវិកា, ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ, តាមរយៈការបន្តធ្វើអាទិភាពនីយកម្មចំណាយ ដោយក្នុងនោះ ក្របខ័ណ្ឌចំណាយសាធារណៈនឹងត្រូវរៀបចំឡើង ដើម្បីតម្រង់ទិសធនធានទៅកាន់មុខសញ្ញាដែលជាអាទិភាពសំខាន់ៗចំពោះមុខ, ជាពិសេសដើម្បីធានាលំនឹង ជីវភាពប្រជាជន, លើកកម្ពស់សមធម៌សង្គម, បន្តទ្រទ្រង់ដំណើរការនៃកិច្ចអភិវឌ្ឍសង្គម ព្រមទាំងធានានិរន្តរភាព ប្រតិបត្តិការការងាររបស់រាជរដ្ឋាភិបាល ស្របតាមទិសដៅយុទ្ធសាស្ត្រដែលបានដាក់ចេញនៅក្នុង «យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

ដូចនេះ, ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ, ការជំរុញអនុវត្តឱ្យសម្រេចបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមជាមួយនឹងការត្រៀម

ដាក់ចេញ និងអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៥-២០២៨» សំដៅ រួមចំណែកដោះស្រាយបញ្ហាជាចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងន័យនេះ, គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៦-២០២៨ បានកំណត់អាទិភាពសំខាន់ៗ ដូចខាងក្រោម៖

- បន្តការពារសន្តិភាព, ស្ថិរភាពនយោបាយ, សមិទ្ធផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ន នានាក្នុងសង្គម ដើម្បីរក្សាសុវត្ថិភាព និងសុខដុមរមនាប្រជាជន;
- បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រក្សាលំនឹងជីវភាព, គាំពារ និងបង្កើតការងារជូន ប្រជាជន, បង្កើនប្រសិទ្ធភាព និងវិសាលភាពនៃការគាំពារសង្គម និងការផ្តល់សេវាសង្គមចាំបាច់នានា;
- បន្តជំរុញពិពិធកម្មសេដ្ឋកិច្ចលើវិស័យគន្លឹះដែលមានស្រាប់ និងអភិវឌ្ឍប្រភពថ្មីនៃកំណើនតាមរយៈ ការគាំទ្រគោលនយោបាយដល់បរិយាកាសប្រកួតប្រជែង, ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្រប់ប្រភេទ, ទាំងរឹង និងទន់, និងការអនុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់ គាំទ្រដល់ការវិនិយោគ ដែលបង្កើនតម្លៃបន្ថែមខ្ពស់;
- ជំរុញការអភិវឌ្ឍមូលធនមនុស្ស ដោយការលើកកម្ពស់គុណភាពអប់រំ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និង បច្ចេកទេសគ្រប់កម្រិត ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់;
- លើកកម្ពស់ភាពជាពលរដ្ឋក្នុងសង្គម, លើកកម្ពស់វប្បធម៌ និងសុខុមាលភាពប្រជាជន សម្រាប់ការ- ត្រៀមខ្លួនជាប្រជាជននៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់;
- បន្តជំរុញការលើកកម្ពស់សុខុមាលភាពសង្គម, កសាងភាពធន់នៃសង្គមកម្ពុជា និងបន្តអភិវឌ្ឍប្រព័ន្ធ គាំពារសង្គមឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏ដូចជាផ្តល់សេវាសង្គម ជាពិសេសយកចិត្តទុកដាក់ លើវិស័យដែលរងកម្មវិបាកពីការប្រែប្រួលរបបពាណិជ្ជកម្ម;
- បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជំរុញការអភិវឌ្ឍ បែតង ដើម្បីកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថលប្រកបដោយចីរភាព;
- បន្តពង្រឹងអភិបាលកិច្ច និងស្ថាប័ន តាមរយៈការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌; និង
- បន្តលើកស្ទួយវិស័យឯកជន ក្នុងនោះរួមទាំងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងការអនុវត្តច្បាប់វិនិយោគថ្មី, ការដាក់ចេញវិធានការលើកទឹក- ចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ចជាមួយនឹងភាពប្រកួតប្រជែង និងសមភាព។

៣.១-ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨

១២-ផ្អែកតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងអាទិភាពនៃ គោលនយោបាយហិរញ្ញវត្ថុសាធារណៈដែលបានកំណត់ខាងលើ, ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦- ២០២៨ ត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌតុល្យភាពថវិកា ដូចខាងក្រោម៖

ក្របខ័ណ្ឌគុណភាពថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨

	២០២៦	២០២៧	២០២៨	២០២៩
ចំណូលសរុបថវិកា	15,31%	14,63%	14,48%	14,43%
ចំណូលចរន្តថវិកា	14,72%	14,13%	14,01%	13,98%
ចំណាយសរុបថវិកា	18,39%	16,83%	16,57%	16,74%
ចំណាយចរន្តថវិកា	12,62%	12,05%	11,84%	11,47%
ចំណាយមូលធនថវិកា	5,76%	4,78%	4,73%	5,27%
អតិរេកចរន្ត	2,10%	2,08%	2,16%	2,51%
សមតុល្យថវិកា	-3,08%	-2,19%	-2,09%	-2,32%
តម្រូវការហិរញ្ញប្បទាន	4,25%	3,60%	3,76%	3,88%
ឱនភាពថវិកា	3,08%	2,19%	2,09%	2,32%
ការទូទាត់ការខ្ចី	1,18%	1,20%	1,25%	1,14%
ការបង្វិលសង់អាករលើតម្លៃបន្ថែម	0,00%	0,20%	0,42%	0,42%
ប្រភពហិរញ្ញប្បទាន	4,25%	3,60%	3,76%	3,88%
ហិរញ្ញប្បទានក្រៅប្រទេស	3,06%	2,95%	2,83%	3,04%
មូលនិធិទ្រទ្រង់ថវិកា	0,96%	0,22%	0,24%	0,16%
ការបោះផ្សាយមូលបត្ររដ្ឋ	0,24%	0,23%	0,28%	0,26%
ប្រាក់បញ្ញើរាជរដ្ឋាភិបាល	0,00%	0,00%	0,00%	0,00%
ការបង្វិលសង់អាករលើតម្លៃបន្ថែម	0,00%	0,20%	0,42%	0,42%

ជារួម, ក្របខ័ណ្ឌចំណាយសម្រាប់ឆ្នាំ ២០២៦-២០២៨ ត្រូវបានគ្រោងស្របតាមជំហរគោលនយោបាយដែលបានដាក់ចេញ ដែលឱនភាពថវិកាក្នុងរយៈពេលមធ្យមនឹងមានការរួមគូច ធៀបនឹងឆ្នាំ ២០២៥ ដោយរាជរដ្ឋាភិបាលគ្រោងមិនដកប្រាក់សន្សំមកប្រើប្រាស់, លើកលែងតែក្នុងករណីចាំបាច់បំផុត។

៣.១.១-ក្របខ័ណ្ឌចំណូលរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨

១៣-ក្របខ័ណ្ឌចំណូលសរុបថវិកា៖ តាមក្របខ័ណ្ឌគុណភាពរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ខាងលើ, ចំណូលសរុបថវិកាក្នុងឆ្នាំ ២០២៦ ត្រូវបានកំណត់ថានឹងសម្រេចបានក្នុងទំហំប្រមាណ ១៤,៦៣% នៃ ផ.ស.ស. គឺកើនប្រមាណ ២,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ក្នុងនោះ៖

- ចំណូលចរន្តថវិកា ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ១៤,១៣% នៃ ផ.ស.ស., គឺកើនក្នុងរង្វង់ ៣% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ក្នុងនោះ៖

- ចំណូលសារពើពន្ធថវិកា ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ១២,១៧% នៃ ផ.ស.ស., គឺកើនក្នុងរង្វង់ ២,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ក្នុងនោះ : ប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ៥,២៤% នៃ ផ.ស.ស., និងចំណូលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ៦,៩៣% នៃ ផ.ស.ស.

- ចំណូលមិនមែនសារពើពន្ធថវិកា ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ១,៩៥% នៃ ផ.ស.ស., គឺកើនក្នុងរង្វង់ ៩,១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។

• ចំណូលផ្សេងៗ ត្រូវបានរំពឹងទុកថានឹងសម្រេចបានប្រមាណ ០,៥១% នៃ ផ.ស.ស., គឺថយ ក្នុងរង្វង់ ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។

ចំណូលសរុបថវិការដ្ឋ ក្នុងរយៈពេលមធ្យមឆ្នាំ ២០២៧-២០២៨ ត្រូវបានរំពឹងថាសម្រេចបានកំណើន ជាមធ្យម ក្នុងអត្រា ៧,៣% និងស្ថិតក្នុងទំហំ ១៤,៤៣% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨។ ក្នុងនោះ, ចំណូល ចរន្តថវិការដ្ឋ ត្រូវបានរំពឹងថាសម្រេចបានកំណើនជាមធ្យម ក្នុងអត្រា ៧,៥% និងស្ថិតក្នុងរង្វង់ ១៣,៩៨% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨ ដែលក្នុងនោះ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបាន រំពឹងថានឹងសម្រេចបានជាមធ្យមក្នុងអត្រា ៦,៥%, ខណៈចំណូលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ត្រូវបាន ព្យាករណ៍ថានឹងសម្រេចបានកំណើនជាមធ្យមក្នុងអត្រា ៧,២%។ ជាមួយគ្នានេះ, ចំណូលមិនមែនសារពើពន្ធ ត្រូវបាន រំពឹងថាសម្រេចបានកំណើនជាមធ្យមក្នុងអត្រា ១១,២% និងស្ថិតក្នុងរង្វង់ ២,០៧% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨ ជាមួយនឹងការបន្តពង្រឹងការកៀរគរចំណូលពីប្រភពដែលនៅមានសក្តានុពល, ស្របពេលដែលចំណូលពីសម្បទាន រ៉ែ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ផលទុនសកម្មភាពទេសចរណ៍ អាករស្ថានទូត និងផលទុនរបស់ អាកាសចរស៊ីវិល ត្រូវបានរំពឹងទុកថានឹងបន្តរើបឡើង។

ដើម្បីសម្រេចគោលដៅចំណូលសរុបខាងលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការជំរុញ និងការពង្រឹងការអនុវត្តគោលនយោបាយ និងច្បាប់ដែល មានជាធរមាន តាមរយៈការអនុវត្តវិធានការម៉ឺងម៉ាត់ និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោល- នយោបាយ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល ក្នុងផ្នែកពន្ធដារ ផ្នែកគយនិងរដ្ឋាករ និងផ្នែក ចំណូលមិនមែនសារពើពន្ធ ដូចខាងក្រោម៖

- វិធានការដែលនឹងត្រូវអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារ រួមមាន៖
 - បង្កើនប្រសិទ្ធភាព និងយន្តការនៃការស៊ើបអង្កេតបទល្មើសពន្ធដារ តាមរយៈការអនុវត្ត សៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌព័ន្ធដារ និងបែបបទ និងនីតិវិធីនៃ ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌស្តីពីពន្ធដារ (SOP on Investigation) ដើម្បីធានាឱ្យ មាននូវតម្លាភាព និងធានានូវការប្រកួតប្រជែងស្មើភាពគ្នា និងបង្កើតឱ្យមានការជឿទុកចិត្តពី សាធារណជន ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃយន្តការ ឬប្រព័ន្ធផ្តល់មតិយោបល់ (Feedback Mechanism) ពីអ្នកជាប់ពន្ធ ដែលអាចធានាបាននូវភាពសម្ងាត់នៃឯកជនភាព ទំនុកចិត្ត ខ្ពស់ និងឆ្លើយតបដល់អ្នកជាប់ពន្ធ;
 - បន្តជំរុញ និងលើកទឹកចិត្តអ្នកជាប់ពន្ធឱ្យមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត, ជាពិសេស សហគ្រាសធុនតូច និងមធ្យម;
 - បន្តសិក្សា និងរៀបចំអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល ដើម្បីត្រៀមអនុវត្តពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល;
 - អនុវត្តសាកល្បងនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-invoicing system) ដោយ៖ (១). សិក្សា ស្វែងយល់ពីភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ដែលសម្រួលដល់ការរាយការណ៍ និងសុពលភាពប្រតិបត្តិការទាន់ពេល; និង (២). រៀបចំ

លិខិតបទដ្ឋានគតិយុត្ត និងឯកសារណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ឱ្យដំណើរការសាកល្បង នូវវិក្កយបត្រអេឡិចត្រូនិក;

- ចូលរួមអនុវត្តវិធានការពាក់ព័ន្ធនឹងពន្ធដារ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញ វិស័យទាំងនោះឱ្យចូលក្នុងប្រព័ន្ធ ព្រមទាំងលើកទឹកចិត្ត និងថែរក្សាឱ្យវិស័យទាំងនោះក្លាយជា មូលដ្ឋានចំណូលពន្ធបន្ថែម;
 - ពង្រឹងយន្តការនៃការអនុវត្តប្រព័ន្ធបង្វិលសងអាករលើតម្លៃបន្ថែម ដើម្បីលើកកម្ពស់ និងធានា នូវប្រសិទ្ធភាព ក្នុងការស្នើសុំធាតុចូលអាករលើតម្លៃបន្ថែមលើការកាត់បន្ថយរយៈពេល និង ចៀសវាងការយោងឥណទានអាករលើតម្លៃបន្ថែមលើសលប់ក្នុងរយៈពេលយូរ;
 - បន្តជំរុញលើការងាររៀបចំការចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ ការយកពន្ធគ្រួតគ្នា (DTA);
 - ពង្រឹងការប្រមូលចំណូលពន្ធ ជាពិសេសអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក;
 - សិក្សាអំពីលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ Self-service ជាមគ្គុទេសក៍សម្រាប់អ្នក ជាប់ពន្ធ ដើម្បីអាចផ្តល់លទ្ធភាពដល់អ្នកជាប់ពន្ធ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធពន្ធដារ អាច ដឹងពីប្រភេទពន្ធអាករដែលខ្លួនត្រូវបង់ តាមដានទិន្នន័យបំណុលពន្ធ ដឹងពីស្ថានភាពនៃ ការចុះធ្វើសវនកម្ម និងទិន្នន័យផ្សេងៗទៀត;
 - បន្តរៀបចំជាទៀងទាត់នូវការសិក្សាលើកម្រិតនៃការពេញចិត្តអ្នកជាប់ពន្ធ (Satisfaction survey) លើសេវាអ្នកជាប់ពន្ធ ដើម្បីកែលម្អសេវាកម្មអ្នកជាប់ពន្ធ;
 - បន្តលើកកម្ពស់សេវាអ្នកជាប់ពន្ធ ជាពិសេសឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលដោយបន្តធ្វើទំនើប- ភាវូបនីយកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសមាហរណកម្មប្រព័ន្ធមុខងារស្នូល កាន់តែ ប្រទាក់ក្រឡាជាងមុន រួមមាន ការចុះបញ្ជីពន្ធដារ (E-registration), ការដាក់លិខិតប្រកាស ពន្ធ (E-filing), និងការបង់ប្រាក់ពន្ធ (E-payment), និងបន្តបង្កើនប្រសិទ្ធភាពសវនកម្មពន្ធ និងកាត់បន្ថយការធ្វើសវនកម្មពន្ធគ្រួតគ្នា និងច្រើនលើកច្រើនសារ តាមរយៈការអនុវត្ត សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ (SOP on Auditing); និង
 - បន្តពង្រឹងការគ្រប់គ្រងបំណុលពន្ធ សំដៅកាត់បន្ថយជាអតិបរមានូវបំណុលពន្ធបច្ចុប្បន្ន និង ចៀសវាងការកើនឡើងបំណុលពន្ធអនាគត។
- វិធានការដែលត្រូវអនុវត្តដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមមាន៖
 - បន្តតាមដាន និងរៀបចំវិធានការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយពន្ធគយ បដិការរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម;
 - បន្តអនុវត្តវិធានការកែទម្រង់គន្លឹះ និងមុតស្រួចទាំង ១៤ នៃផ្នែកកិច្ចសម្រួលពាណិជ្ជកម្មក្រោម ដែនសមត្ថកិច្ចគយ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩;

- បង្កើនប្រសិទ្ធភាពការគ្រប់គ្រងការអនុវត្តគោលនយោបាយអនុគ្រោះ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការអនុវត្តគោលការណ៍លើកទឹកចិត្តពន្ធ និងអាករក្រោមក្របខ័ណ្ឌផ្សេងៗ, ពិសេសគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ);
 - ពង្រឹងអនុលោមភាព និងរៀបចំយន្តការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce platform) និងជំរុញឱ្យមានការប្រើប្រាស់មុខងារទូទាត់ប្រាក់តាមមធ្យោបាយអេឡិចត្រូនិក (E-Payment) ឱ្យបានជាអតិបរមា;
 - កែលម្អគោលនយោបាយពន្ធ និងអាករ សម្រាប់វិស័យអាទិភាព និងពង្រឹងការអនុវត្តគោលការណ៍លើកទឹកចិត្តពន្ធ និងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិថ្មីៗ;
 - ពង្រីកវិសាលភាពការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម បន្តធ្វើសាមញ្ញកម្មដោយប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិក និងកាត់បន្ថយឯកសារជាក្រដាស និងប្រើប្រាស់បញ្ជាសិប្បនិម្មិតក្នុងប្រតិបត្តិការគយ;
 - បន្តពង្រឹងយន្តការធុរជនល្អបំផុត (Best Trader Mechanism) កែលម្អប្រព្រឹត្តិកម្មលើកទឹកចិត្ត និងពង្រីកបន្ថែមការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍នៃយន្តការ ព្រមទាំងបន្តជំរុញការអនុវត្តកម្មវិធីប្រតិបត្តិការសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator Programme - AEO);
 - ពង្រីកវិសាលភាពនៃប្រតិបត្តិការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទំនិញល្មើសកម្មសិទ្ធិបញ្ញា;
 - លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ម៉ាស៊ីនស្កេន ដោយត្រូវសិក្សា និងពិនិត្យលទ្ធភាពបំពាក់ម៉ាស៊ីនស្កេន នៅមាត់ច្រកសំខាន់ៗបន្ថែមទៀតដោយប្រើប្រាស់ថវិការដ្ឋ ដើម្បីគាំទ្រការពង្រឹងអនុលោមភាពដោយរក្សាបាននូវកិច្ចសម្រួលពាណិជ្ជកម្ម;
 - ជំរុញការអនុវត្តពេញលេញនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងហានិភ័យគយ កាត់បន្ថយពេលឆ្លងកាត់ព្រំដែន និងចំណាយប្រតិបត្តិការផ្សេងៗ; និង
 - បន្តពង្រឹងយន្តការភាពជាដៃគូជាមួយវិស័យឯកជន ក្នុងការពិគ្រោះយោបល់ និងដោះស្រាយបញ្ហានានា។
- វិធានការផ្នែកចំណូលមិនមែនសារពើពន្ធ៖ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រមូលឱ្យចំណូលមិនមែនសារពើពន្ធ និងទ្រព្យសម្បត្តិរដ្ឋ ពីគ្រប់ប្រភពឱ្យដល់សក្តានុពល ដែលមាន, គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការ ដូចខាងក្រោម៖
- ជំរុញការបញ្ចូលរាល់ប្រតិបត្តិការចំណូលមិនមែនសារពើពន្ធ នៅថ្នាក់រដ្ឋបាលកណ្តាលនៃក្រសួង ស្ថាប័ន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងប្រព័ន្ធ NRMIS និងការធ្វើសន្ទនាកម្មទិន្នន័យជាមួយប្រព័ន្ធ FMIS ប្រព័ន្ធ SARMIS និងប្រព័ន្ធសំខាន់ៗដទៃទៀត;
 - ពន្លឿនក្រសួង ស្ថាប័នក្នុងការបំពេញឱ្យបានប្រតិបត្តិការជាប្រក្រតី តាមការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើរាល់ប្រតិបត្តិការទាក់ទងនឹងការប្រមូលចំណូលទ្រព្យសម្បត្តិរដ្ឋ;

- រៀបចំផែនការសកម្មភាពជាក់លាក់តាមក្រសួងស្ថាប័ន ដែលទទួលបន្ទុកការប្រមូលចំណូលមិនមែនសារពើពន្ធ សំដៅជំរុញការកៀរគរនិងប្រមូលចំណូលមិនមែនសារពើពន្ធ, ជាពិសេសលើមុខចំណូលធំៗ សំខាន់ៗ, ឱ្យអស់សក្តានុពល និងបង់ចូលថវិការដ្ឋ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា;
- បន្តជំរុញការប្រើប្រាស់ e-Payment ឱ្យបានពេញលេញ ប្រកបដោយសុខដុមនីយកម្ម និងមានភាពងាយស្រួលក្នុងការទូទាត់;
- ពិនិត្យ និងជំរុញក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរដ្ឋសម្រាប់គម្រោងសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មធនធានរ៉ែ, ឧស្ម័ន និងប្រេងកាតជាដើម ឱ្យបន្តដំណើរការអនុវត្តតាមកិច្ចសន្យា ឬចាត់វិធានការសមស្របតាមការចាំបាច់ចំពោះករណីមិនមានអនុលោមភាព;
- បន្តជំរុញការបង់ និងការកាត់ត្រាចំណូលពីសហគ្រាសសាធារណៈ;
- បន្តពង្រឹងយន្តការប្រមូលចំណូលពីឥណទានកាបូនឱ្យមានប្រសិទ្ធភាព ស្របតាមតម្លៃសេដ្ឋកិច្ច;
- បន្តពង្រឹងប្រសិទ្ធភាពនៃការធ្វើសវនកម្ម ដើម្បីជំរុញការបំពេញចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូប្រចាំខែឱ្យបានត្រឹមត្រូវ និងតាមដានប្រតិបត្តិការកាស៊ីណូដែលបង់ចំណូលកាតព្វកិច្ចពីល្បែងមិនសមាមាត្រទៅនឹងទំហំអាជីវកម្ម ព្រមទាំងបន្តតឹងទារបំណុលដែលនៅសល់; និង
- បន្តពង្រឹងការគ្រប់គ្រង និងការប្រមូលចំណូលកាតព្វកិច្ចពីសកម្មភាពល្បែងគ្រប់ប្រភេទដែលកំពុងដំណើរការស្របច្បាប់ ឱ្យអស់លទ្ធភាព។

៣.១.២-ក្របខ័ណ្ឌចំណាយរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨

១៤-ក្របខ័ណ្ឌចំណាយសរុបថវិការដ្ឋ៖ តាមក្របខ័ណ្ឌតុល្យភាពរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ខាងលើ, ចំណាយសរុបថវិការដ្ឋឆ្នាំ ២០២៦ ត្រូវបានគ្រោងក្នុងទំហំ ១៦,៨៣% នៃ ផ.ស.ស. គឺថយប្រមាណ ១,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។ សម្រាប់ឆ្នាំ ២០២៧-២០២៨, កញ្ចប់ចំណាយសរុប នឹងគ្រោងឱ្យមានកំណើនសមគួរឡើងវិញ ក្នុងអត្រាជាមធ្យមប្រមាណ ៧,៨% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរង្វង់ ១៦,៧៤% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨។

• ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១២,០៥% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០២៦ ដែលមានកំណើនប្រមាណ ២,៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។ សម្រាប់ឆ្នាំ ២០២៧-២០២៨, ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងឱ្យមានកំណើន ក្នុងអត្រាជាមធ្យមប្រមាណ ៥,៥% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរង្វង់ ១១,៤៧% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨។ ចំណាយបន្ទុកបុគ្គលិក ក្នុងឆ្នាំ ២០២៦ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ២,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ សម្រាប់ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និងការត្រៀមថវិកាសម្រាប់ចំណាយលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្កើនផលិតភាពការងារ និងពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ សម្រាប់ឆ្នាំ ២០២៧-២០២៨, ចំណាយបន្ទុកបុគ្គលិកត្រូវបានគ្រោងកើនជាមធ្យមក្នុងអត្រា ៤,២%។ ចំពោះ, ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងឆ្នាំ ២០២៦ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ២,៦% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ស្របតាមស្មារតី

នៃការពង្រឹងប្រសិទ្ធភាពវិភាជថវិកា តាមរយៈការខិតខំតម្រង់ការវិភាជថវិកាឱ្យបានត្រឹមត្រូវ និងចំគោលដៅជាពិសេស សម្រាប់ឆ្លើយតបទៅនឹងកំណើននៃតម្រូវការចំណាយក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម, ការត្រៀមលក្ខណៈក្នុងការអន្តរាគមន៍រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងចំណាយកាតព្វកិច្ច ក៏ដូចជាចំណាយចាំបាច់មិនអាចពន្យារពេលបាន។ ទន្ទឹមនេះ, ខិតខំធ្វើវិចារណកម្មចំណាយដោយគ្រិតត្រួតលើមុខសញ្ញាចំណាយមិនចាំបាច់ និងមិនសូវចាំបាច់ ដើម្បីរក្សាឱ្យបាននូវនិរន្តរភាពប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន, បន្តជំរុញកម្មវិធីកែទម្រង់ជាអាទិភាព ក៏ដូចជាកម្មវិធីកែទម្រង់គន្លឹះនានា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលក៏បានត្រៀមកញ្ចប់ថវិកាក្នុងកញ្ចប់ចំណាយត្រៀមបម្រុងមានមុខសញ្ញាសម្រាប់អនុវត្តនូវកម្មវិធីអន្តរាគមន៍ ដើម្បីរក្សាលំនឹងជីវភាពប្រជាជននិងលើកកម្ពស់សមធម៌សង្គមផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ ២០២៧-២០២៨ ត្រូវបានគ្រោងឱ្យមានកំណើនជាមធ្យមក្នុងអត្រា ៦,៥%។

- ចំណាយមូលធនថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ៤,៧៨% នៃ ផ.ស.ស. ក្នុងឆ្នាំ ២០២៦ ដែលមានកំណើនអវិជ្ជមានក្នុងអត្រា -១០,៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៥។ កំណើនអវិជ្ជមាននេះ បណ្តាលមកពីការថមថយនូវមូលនិធិទ្រទ្រង់ថវិកា ដែលជាប្រភពហិរញ្ញប្បទានក្រៅប្រទេស និងការបាត់បង់លក្ខខណ្ឌអនុគ្រោះពីប្រភពហិរញ្ញប្បទានប្រពៃណីដែលមានទម្រង់ជាហិរញ្ញប្បទានឥតសំណង និងឥណទានមានកម្រិតសម្បទានខ្ពស់បន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ប្រទេសមានចំណូលទាប។ យ៉ាងណាមិញ, ចំណាយមូលធនក្នុងឆ្នាំ ២០២៦ នៅតែបន្តផ្តល់ការគិតគូរដល់គម្រោងវិនិយោគសាធារណៈអាទិភាព ស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនិងតាមលទ្ធភាពដែលអាចទ្រទ្រង់បាន ខណៈចំណាយវិនិយោគសាធារណៈ ដោយប្រភពហិរញ្ញប្បទានក្នុងប្រទេសត្រូវបានរក្សាក្នុងកម្រិតស្មើច្បាប់ថវិកាឆ្នាំ ២០២៥។ សម្រាប់ឆ្នាំ ២០២៧-២០២៨ ចំណាយមូលធន ត្រូវបានគ្រោងឱ្យមានកំណើនឡើងវិញ ក្នុងអត្រាជាមធ្យមប្រមាណ ១៣,៧% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរង្វង់ ៥,២៧% នៃ ផ.ស.ស. នៅឆ្នាំ ២០២៨។ កំណើននេះ បានគិតគូរពីតម្រូវការចំណាយចាំបាច់សម្រាប់ការអភិវឌ្ឍ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន, ការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់ភាពប្រកួតប្រជែងនិងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ពោលគឺ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស តាមរយៈការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមានគុណភាពខ្ពស់និងការបង្កើនបរិមាណ និងគុណភាពនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដីជម្រក និងបែតង ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល និងការបន្តជួសជុល, ស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

ទន្ទឹមនេះ, ក្របខ័ណ្ឌចំណាយតាមវិស័យរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ត្រូវបានគិតបញ្ចូលទាំងចំណាយចរន្ត និងចំណាយមូលធន ទាំងលទ្ធភាពហិរញ្ញប្បទានដោយថវិកាជាតិ និងលទ្ធភាពហិរញ្ញប្បទានក្រៅប្រទេស ទាំងទ្វេភាគី និងពហុភាគី ហើយត្រូវបានកំណត់ដូចតទៅ៖

- វិស័យរដ្ឋបាលទូទៅ ត្រូវបានគ្រោងប្រមាណ ១,៥៣%, ១,៥៩%, និង ១,៥៥% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨ រៀងគ្នា សំដៅបន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារការទូតសេដ្ឋកិច្ច បន្តគាំទ្រការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ការងារទាក់ទាញនិងការគ្រប់គ្រង វិនិយោគឯកជន និងការពង្រឹងភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍ ការធ្វើទំនើបកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មរដ្ឋបាលសារពើពន្ធ ការធ្វើទំនើបកម្ម

ការគ្រប់គ្រងចំណាយសាធារណៈ និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចធុរកិច្ចនិងសង្គមឌីជីថល ព្រមទាំងការបន្តត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ជាក់កាណែង-ដំណាក់កាលទី ១»។

- វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណ ២,៦១%, ២,៥១%, និង ២,៤២% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨ រៀងគ្នា សំដៅបន្តគាំទ្រដល់ការអនុវត្តកិច្ចការពារអធិបតេយ្យជាតិ, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យព្រំដែន, ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
- វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤,៩៥%, ៤,៩៦%, និង ៤,៨៩% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨ រៀងគ្នា ពោលគឺនៅតែបាត់ទុកជាវិស័យអាទិភាពទី ១ ក្នុងនោះសំដៅ បន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកលជុំរុញការអនុវត្តកម្មវិធីគោលនយោបាយជាតិគាំពារសង្គម, ការបន្តផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់យេនឌ័រ និងការបន្តគាំទ្រដល់គោលនយោបាយអាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ចសាសនា វប្បធម៌ និងបរិស្ថាន។
- វិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣,៧១%, ៣,៥៣%, និង ៣,៧៩% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨ រៀងគ្នា ដោយផ្ដោតសំខាន់លើការលើកកម្ពស់ផលិតភាពស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ បន្តដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ គាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២០-២០៣០ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ និង គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០។ល។

១៥-ការកំណត់ពិភានចំណាយគោល៖ ផ្អែកលើក្របខ័ណ្ឌចំណាយតាមវិស័យរយៈពេលមធ្យមដែលបានកំណត់នេះ និងស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ពីផលប៉ះពាល់នៃបញ្ហាការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក, ការកំណត់ពិភានចំណាយគោល សម្រាប់ក្រសួង ស្ថាប័ន ផ្នែកចំណាយមិនមែនបន្ទុកបុគ្គលិក

ជាទូទៅ ត្រូវបានផ្តល់ទាបជាងច្បាប់ថវិកាឆ្នាំ ២០២៥ ឬយ៉ាងច្រើនត្រូវបានរក្សាក្នុងច្បាប់ស្មើនឹងច្បាប់ថវិកា ឆ្នាំ ២០២៥ អាស្រ័យលើកត្តាជាក់ស្តែងនៃក្រសួង ស្ថាប័ន, ដោយផ្តល់អាទិភាពសម្រាប់ដោះស្រាយតម្រូវការ ចំណាយចាំបាច់មិនអាចខានបាន ឬមិនអាចពន្យារពេលបាន និងចំណាយតាមគោលការណ៍កំណត់ច្បាស់លាស់។ ជាមួយ, ក្រសួង ស្ថាប័នត្រូវបានដកចេញនូវសកម្មភាពដែលត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៥ ឬកាត់បន្ថយមុខចំណាយ មិនប្រចាំ ព្រមទាំងធ្វើវិចារណកម្មចំណាយមួយចំនួន ជាពិសេសចំណាយដែលអាចសន្សំសំចៃបាន ទាំងលើ ទិដ្ឋភាពប្រសិទ្ធភាពបច្ចេកទេស ទាំងលើទិដ្ឋភាពតម្លៃនៃលុយ។ សារៈសំខាន់នៃការកាត់បន្ថយនេះ គឺដើម្បីរក្សា លទ្ធភាពកម្រិតធនធានដែលមានក្នុងឆ្នាំ ២០២៥ ជាលំហថវិកា សម្រាប់ពិភាក្សានៅដំណាក់កាលចរចាថវិកា ដើម្បី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចមានលទ្ធភាពដោះស្រាយតម្រូវការចំណាយថ្មីៗ ដែលជាកិច្ចការអាទិភាពរបស់ ក្រសួង ស្ថាប័ន និងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលមានលទ្ធភាពត្រៀមលក្ខណៈឱ្យបាន- សមស្រប តាមដែលអាចធ្វើទៅបាន ក្នុងការធ្វើអន្តរាគមន៍ដោះស្រាយសំពាធចំណាយថ្មីៗ ដែលអាចកើតឡើង ដោយថាហេតុ ពាក់ព័ន្ធនឹងការរក្សាលំនឹងជីវភាពប្រជាជន និងលំនឹងសេដ្ឋកិច្ច ហើយកាន់តែសំខាន់ទៅទៀតនោះ គឺត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូទាបជាយថាហេតុ ស្របតាមការវិភាគនៅក្នុងផ្នែកហានិភ័យហិរញ្ញវត្ថុ សាធារណៈ នៃឯកសារក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨។

ស្របតាមវិធីសាស្ត្រ និងអភិក្រម ដូចបានជម្រាបជូននេះ, ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦- ២០២៨ បានកំណត់ពិភានចំណាយគោលផ្នែកចំណាយចរន្ត សម្រាប់គ្រប់ក្រសួង ស្ថាប័ន, ចំណែកឯ, ពិភាន ចំណាយគោលផ្នែកចំណាយមូលធនសម្រាប់គម្រោងវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ ត្រូវបាន កំណត់សម្រាប់ក្រសួង ស្ថាប័ន ចំនួន ១១ និងពិភានចំណាយគោលផ្នែកចំណាយមូលធនដោយហិរញ្ញប្បទាន សហប្រតិបត្តិការពីដៃគូអភិវឌ្ឍ ត្រូវបានកំណត់សម្រាប់ក្រសួង ស្ថាប័ន ចំនួន ១០ សម្រាប់ក្រសួង ស្ថាប័នធ្វើជា មូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងសម្រាប់ការរៀបចំគម្រោងថវិកា ឆ្នាំ ២០២៦។

ទន្ទឹមនេះ, ដើម្បីសម្រេចបាននូវគោលដៅរក្សាស្ថិរភាពសង្គម និងការងើបវិញនូវកំណើនសេដ្ឋកិច្ច, ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពថវិកា, ទាំងផ្នែក វិភាជន៍ និងផ្នែកប្រតិបត្តិការ, ដោយឈរលើគោលការណ៍គោរពវិន័យថវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និង ឆ្លើយតបទៅនឹងទិសដៅគោលនយោបាយ និងកម្មវិធីកែទម្រង់នានា តាមរយៈការជំរុញការអនុវត្តវិធានការ សំខាន់ៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដូចខាងក្រោម៖

- បន្តពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធលើកទឹកចិត្ត ចំពោះមន្ត្រីដែលមានគុណវុឌ្ឍិ ដើម្បីពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ, សមិទ្ធកម្មការងារ, បង្កើនផលិតភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាពិនិត្យលទ្ធភាពដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ក្នុងគោលដៅរក្សាលំនឹងជីវភាពរស់នៅរបស់ មន្ត្រីគ្រប់ថ្នាក់;
- កំណត់គោលការណ៍ក្នុងការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី, ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់- អាវុធ, ដែលត្រូវសមាមាត្រនឹងចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ លើកលែងតែក្រសួងដែលទទួលបាន គោលការណ៍ជាអាទិភាពដោយឡែក;

១

- បន្តអភិវឌ្ឍប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់កម្រិត ស្របតាមតម្រូវការទីផ្សារការងារ និងឌីជីថលការរូបនីយកម្ម និងគាំទ្រដល់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់;
- បន្តពង្រឹងប្រព័ន្ធសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីកសាងភាពធន់ និងលើកកម្ពស់សុខុមាលភាពសង្គម;
- បន្តតម្រង់ធនធានថវិកាលើវិស័យគន្លឹះ ដែលនឹងធានាឱ្យបានភាពធន់ បរិយាប័ន្ន និងចីរភាពនៃការអភិវឌ្ឍ តាមរយៈការផ្តល់អាទិភាពទៅលើការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ជាចរនាសម្ព័ន្ធ, ការអភិវឌ្ឍមូលធនមនុស្ស, និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឌីជីថល ការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបែតង;
- បន្តជំរុញពិពិធកម្មសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍវិស័យដែលជាប្រភពថ្មីនៃកំណើន និងបន្តកៀរគរធនធានពីគ្រប់ប្រភេទឱ្យអស់សក្តានុពល ដើម្បីលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពប្រកួតប្រជែង និងការអនុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគដែលបង្កើនតម្លៃបន្ថែមខ្ពស់;
- កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែន និងអភិវឌ្ឍតំបន់ភូមិភាគឦសាន ដែលមានសក្តានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម;
- ផ្សារភ្ជាប់ការវិភាជថវិកាទៅនឹងលទ្ធភាពចំណូល ដែលមានប្រភពពីការប្រមូលចំណូលក្នុងប្រទេសដោយខិតខំមិនប្រើប្រាក់សន្សំរបស់រាជរដ្ឋាភិបាល លើកលែងតែករណីចាំបាច់បំផុត ដើម្បីរក្សាតុល្យភាពនិងចីរភាពថវិកា តាមរយៈការធ្វើអាទិការរូបនីយកម្មចំណាយ និងពង្រឹងប្រសិទ្ធភាពថវិកា, ទាំងកម្រិតវិភាជន៍ និងប្រតិបត្តិការ;
- ពង្រឹងនីតិវិធីនៃការគ្រប់គ្រង, រៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ និងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងវិនិយោគសាធារណៈដែលជាមូលដ្ឋានក្នុងការរៀបចំការវាយតម្លៃការជ្រើសរើសគម្រោង និងការប្រៀបធៀបតម្លៃគម្រោងព្រមទាំងពិនិត្យ និងវាយតម្លៃហានិភ័យឱ្យបានហ្មត់ចត់ លើការអនុវត្តគម្រោងវិនិយោគសាធារណៈនីមួយៗ ដើម្បីអាចគ្រប់គ្រងលើហានិភ័យដែលអាចកើតមានឡើង និងកាត់បន្ថយចំណាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព;
- ពង្រឹងការតាមដាន និងវាយតម្លៃលើការអនុវត្តថវិកា ឱ្យកាន់តែហ្មត់ចត់លើភាពសមស្របនៃថ្លៃ, បរិមាណ និងគុណភាព ក្នុងគោលដៅបន្តលើកកម្ពស់បន្ថែមនូវប្រសិទ្ធភាពនៃការវិភាជថវិកា និងបង្កើនគុណភាពនៃការកំណត់សូចនាករគន្លឹះឱ្យបានសមស្រប;
- បន្តរក្សាចីរភាពបំណុលរយៈពេលមធ្យម និងវែង និងកម្រិតហានិភ័យបំណុលឱ្យនៅទាប តាមរយៈការកំណត់ពិធាននៃការខ្ចីប្រចាំឆ្នាំ និងការធានារបស់រដ្ឋ, ការកំណត់សូចនាករបំណុលគន្លឹះសំខាន់ៗ, ការកំណត់គោលដៅនៃការប្រើប្រាស់ហិរញ្ញប្បទាន និងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យបានទូលំទូលាយ; និង

- បន្តពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០២៤-២០២៨ សំដៅធានាចីរភាពហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតសំខាន់លើការវិនិយោគចំពោះវិស័យអាទិភាព ជាពិសេសវិស័យបង្កើនផលិតភាព និងតម្លៃបន្ថែម, ជំរុញការតភ្ជាប់, និងពង្រឹងភាពប្រកួតប្រជែង និង ពិពិធកម្មសេដ្ឋកិច្ច។

៤-គោលការណ៍ និងបច្ចេកទេសនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំថវិកាឆ្នាំ ២០២៦

១៦-ផ្អែកលើក្របខ័ណ្ឌថវិកាឆ្នាំរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងពិភាក្សាចំណាយគោល ដូចមានភ្ជាប់ជូន ក្នុងតារាង ១ និងតារាង ១.១, គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងគម្រោងថវិកាឆ្នាំ ២០២៦ របស់ខ្លួន តាមគោលការណ៍ និងបច្ចេកទេស ដូចខាងក្រោម៖

៤.១-គោលការណ៍ និងបច្ចេកទេសនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨

១៧-ផែនការយុទ្ធសាស្ត្រថវិកា គឺជាឧបករណ៍ដ៏សំខាន់សម្រាប់៖ (១)-ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល, (២)-បង្កើនវិចារណកម្មអាទិភាពចំណាយរបស់ក្រសួង ស្ថាប័ន, (៣)-ធានានិរន្តរភាពនៃការអនុវត្តកម្មវិធីរបស់ក្រសួង ស្ថាប័ន, (៤)-ជាមូលដ្ឋានសម្រាប់ការពន្យល់ និងការបង្ហាញសេចក្តីសំអាងអំពីតម្រូវការថវិកាសម្រាប់ការងារអាទិភាព និង (៥)-ជាមូលដ្ឋានសម្រាប់ការរៀបចំ និងវិភាគថវិកាប្រចាំឆ្នាំឱ្យចំគោលដៅអាទិភាព។

១៨-ដូចនេះ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិកាមួយ ដែលត្រូវគ្របដណ្តប់ទាំងថវិការដ្ឋបាលកណ្តាល, ថវិកាមន្ទីរជំនាញរាជធានី-ខេត្ត និងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមឱវាទក្រសួង ស្ថាប័ននោះ ព្រមទាំងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ដោយត្រូវធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាមូលធនព្រមទាំង រវាងថវិកាជាតិ និងថវិកាដោយហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍ ដើម្បីធ្វើឱ្យផែនការយុទ្ធសាស្ត្រថវិកាមានគុណភាពកាន់តែល្អប្រសើរ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគថវិកាប្រចាំឆ្នាំ។ ក្នុងន័យនេះ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវពង្រឹងក្រុមការងារថវិការបស់ខ្លួន ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឬ/និង ថវិកា/គណនេយ្យ ដែលហៅថា “អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ”, អគ្គនាយកដ្ឋាន/នាយកដ្ឋានផែនការ, អង្គភាពថវិកា/អង្គភាពជំនាញ និងអង្គភាពគ្រប់គ្រងគម្រោងឱ្យជំរុញការងារដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវផែនការយុទ្ធសាស្ត្រថវិកាប្រកបដោយគុណភាព និងភាពគ្រប់ជ្រុងជ្រោយ។

១៩-ផ្អែកលើកញ្ចប់ថវិកាដែលត្រូវបានកំណត់ក្នុងពិភាក្សាចំណាយគោល, ក្រសួង ស្ថាប័ននីមួយៗត្រូវរៀបចំផែនការថវិកាឆ្នាំរយៈពេលមធ្យម (៣ ឆ្នាំ) ដោយត្រូវគោរពតាមពិភាក្សាចំណាយគោលដែលបានផ្តល់ជូន។ ជាមួយគ្នានេះ, ក្រសួង ស្ថាប័នត្រូវបានអនុញ្ញាតឱ្យគ្រោងនូវតម្រូវការធនធានថវិកាសម្រាប់អនុវត្តគោលនយោបាយថ្មីៗ ដែលជាយថាហេតុទើបទទួលបានការសម្រេចពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំអនុវត្តថវិកានេះ។ ដូចនេះ,

១

ក្រុមការងារថវិកាត្រូវខិតខំធានាឱ្យប្រាកដថា ទាំងធនធាន និងទាំងសកម្មភាពការងារអាទិភាពទាំងអស់របស់ ក្រសួង ស្ថាប័នខ្លួន ត្រូវបានដាក់បញ្ចូល ឬឆ្លុះបញ្ចាំងក្នុងផែនការយុទ្ធសាស្ត្រថវិកា ដើម្បីធានាថាថវិកាត្រូវបាន វិភាគចំអាទិភាព សកម្មភាព និងចំណាយត្រូវការយ៉ាងពិតប្រាកដរបស់អង្គភាពអនុវត្តនីមួយៗ និងឆ្លើយតបបាន ជាអតិបរមាទៅនឹងគោលបំណងគោលនយោបាយ និងកម្មវិធីរបស់ក្រសួង ស្ថាប័ននីមួយៗ។ ជាមួយគ្នានេះ, គ្រប់ក្រសួង ស្ថាប័នត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួន តាមទម្រង់ដូចមានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ ១។

២០-ដើម្បីពង្រឹងការអនុវត្ត *អនុក្រឹត្យលេខ ២៤២ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ ស្តីពី ការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា* ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់, ក្រសួង ស្ថាប័ន ត្រូវកំណត់ អង្គភាពថវិកា និងអ្នកគ្រប់គ្រង ទៅតាមកម្រិតនៃចន្លោះសម្ព័ន្ធ កម្មវិធី (កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព) ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យមានបន្ទាត់គណនេយ្យភាព ដែលមានការទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹង ផ្តល់ការបណ្តុះបណ្តាលសមត្ថភាពផ្នែកថវិកា និងនីតិវិធីហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសពាក់ព័ន្ធ តាមការចាំបាច់ ជូនដល់ទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ មិនពេញលេញ ដើម្បីមានសមត្ថភាពពេញលេញក្នុងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម។

៤.១.១-ការគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ ២០២៦-២០២៨

២១-ការគ្រោងចំណូល គឺត្រូវគ្រោងសម្រាប់រយៈពេល ៣ ឆ្នាំ ២០២៦-២០២៨ ដោយរួមទាំងចំណូល ដែល ស្ថិតក្រោមការគ្រប់គ្រង និងប្រមូលផ្តុំដោយក្រសួង ស្ថាប័ន និងចំណូលដែលបានមកពីហិរញ្ញប្បទានសហប្រតិ- បត្តិការពីដៃគូអភិវឌ្ឍ និងប្រភពផ្សេងៗទៀត។ ក្នុងការគ្រោងចំណូល ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- វាយតម្លៃការអនុវត្តការប្រមូលចំណូលក្នុងឆ្នាំកន្លងទៅ និងការប៉ាន់ស្មានការអនុវត្តប្រមូលចំណូល ក្នុងឆ្នាំកំពុងអនុវត្ត ដើម្បីគ្រោងចំណូលឆ្នាំ ២០២៦ និងព្យាករណ៍ចំណូលឆ្នាំ ២០២៧-២០២៨
- ដាក់ចេញវិធានការជាក់ស្តែងបន្ថែមទៀតតាមក្រសួង ស្ថាប័ននីមួយៗ ដើម្បីបង្កើនការប្រមូលចំណូល។

ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំផ្នែកនេះទៅតាម តារាងតំរូវដែលភ្ជាប់ជាមួយសារចរនេះ។ នៅក្នុងផ្នែកនេះ, ចំពោះក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យ អប់រំ) ដែលមិនមានប្រភពចំណូល គឺពុំតម្រូវឱ្យរៀបចំឡើយ។

ទន្ទឹមនេះ, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានប្រភព ចំណូល គឺត្រូវដាក់ចេញវិធានការជាក់ស្តែងថ្មីៗបន្ថែមទៀត សម្រាប់ពង្រឹងការគ្រប់គ្រង និងខិតខំប្រមូល ចំណូល ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យអស់សក្តានុពល។ ផ្ទុយទៅវិញ, ការគ្រោងចំណូល មិនអស់សក្តានុពលដែលមាន គឺជាកម្មវត្ថុនៃការពិភាក្សាផ្នែកចំណាយជំនួសវិញ នៅក្នុងកិច្ចប្រជុំចរចាកញ្ចប់ ថវិកាប្រចាំឆ្នាំសម្រាប់ក្រសួង ស្ថាប័ន ដែលមានភារកិច្ចប្រមូលចំណូល។

៤.១.២-ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៦-២០២៨

២២-ការគ្រោងតម្រូវការចំណាយ គឺជាការគណនាតម្រូវការសម្រាប់រយៈពេល ៣ ឆ្នាំ ២០២៦-២០២៨ ទៅតាមកម្មវិធីនីមួយៗ និងទៅតាមប្រភេទចំណាយ និងប្រភពធនធាន ទាំងថវិកាជាតិ និងទាំងថវិកាហិរញ្ញប្បទាន សហប្រតិបត្តិការពីដៃគូអភិវឌ្ឍ។ ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យ អប់រំ) ត្រូវរៀបចំខ្លឹមសារនៃផ្នែកទី ៥ នេះ តាមតារាងគំរូដែលភ្ជាប់ជាមួយសារាចរនេះ។

ក្នុងការគណនាអំពីតម្រូវការចំណាយ ដើម្បីអនុវត្តកម្មវិធីនីមួយៗ ត្រូវផ្ដោតការយកចិត្តទុកដាក់លើ មូលដ្ឋានសំខាន់ៗ ដូចខាងក្រោម៖

ទី១-ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដែលរួមមានសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ដូចជា កំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ អត្រាអតិផរណាប្រចាំឆ្នាំ និងគោលដៅសូចនាករចំណាយ ព្រមជាមួយនឹងគោលនយោបាយអាទិភាព ដែលបានកំណត់ទាំងសម្រាប់ផ្នែកចំណាយចរន្ត និងផ្នែកចំណាយមូលធន

ទី២-ពិចារណាចំណាយគោល ដែលបានផ្តល់ជាកញ្ចប់ថវិកាសម្រាប់រយៈពេល ៣ ឆ្នាំ (២០២៦-២០២៨)

ទី៣-ការវាយតម្លៃការអនុវត្តចំណាយក្នុងឆ្នាំកន្លងមក និងការប៉ាន់ស្មានសមត្ថភាពអនុវត្តចំណាយក្នុង ឆ្នាំ ២០២៥ ដែលបាននិងកំពុងអនុវត្ត,

ទី៤-ការកំណត់តម្រូវការថវិកាតាមឆ្នាំនីមួយៗ ដោយត្រូវគណនាតាមតម្រូវការជាក់ស្តែងនៃកម្មវិធីនីមួយៗ និងត្រូវស្របតាមបញ្ជីស្តង់ដារថ្លៃទំនិញ និងសេវា ដែលបានកំណត់និងដាក់ឱ្យអនុវត្តដោយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដោយត្រូវគិតគូរឈរលើទិដ្ឋភាព ៣ ជាសំខាន់ រួមមាន ៖

- ផែនការសកម្មភាពការងារ ឬ គម្រោងមានស្រាប់ ដែលត្រូវបន្តអនុវត្ត,
- សកម្មភាពការងារដែលបញ្ចប់ត្រឹមមួយឆ្នាំ, និង
- សកម្មភាពការងារថ្មី តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ដូច្នេះ, ផ្អែកលើទិដ្ឋភាពនៃមូលដ្ឋានទាំង ៤ ខាងលើនេះ, គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទទាំងអស់ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់ មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវគ្រោងចំណាយសម្រាប់ឆ្នាំ ២០២៦-២០២៨ តាមគោលការណ៍បច្ចេកទេស ដូចខាងក្រោម៖

• ចំណាយបន្ទុកបុគ្គលិក (ជំពូក ៦៤)៖ សម្រាប់ឆ្នាំ ២០២៦, ក្រសួង ស្ថាប័ននីមួយៗត្រូវគ្រោង ចំណាយបន្ទុកបុគ្គលិកទៅតាមគោលការណ៍ណែនាំលម្អិតសម្រាប់ការជ្រើសរើសចំនួនក្របខ័ណ្ឌថ្មី និងសម្រាប់ ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ជូនដល់មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងនិរត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការ ស៊ីវិល និងអតីតយុទ្ធជន, ដែលមានចែងក្នុងចំណុច (ក) នៃផ្នែក ៤.២.២-អំពីការគ្រោងចំណាយបន្ទុកបុគ្គលិក ឆ្នាំ ២០២៦។ ដោយឡែក, សម្រាប់គម្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ ២០២៧ និងឆ្នាំ ២០២៨ ត្រូវគ្រោងក្នុង

កម្រិតក្របខ័ណ្ឌ និងកម្រិតបៀវត្សដែលបានគ្រោងសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំ ២០២៧ រៀងៗគ្នា ហើយចំនួន ក្របខ័ណ្ឌថ្មីយ៉ាងច្រើនត្រូវស្នើនឹងចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ និងផ្អែកលើការវិភាគមុខងារដែលទទួលបាន ការឯកភាពពីក្រសួងមុខងារសាធារណៈ។

• ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០ ការទិញ, ជំពូក ៦១ សេវាកម្ម, ជំពូក ៦២ អត្ថប្រយោជន៍សង្គម, ជំពូក ៦៥ ឧបត្ថម្ភធន)៖ ត្រូវគ្រោងតាមគោលការណ៍ ដូចខាងក្រោម៖

- ក្រសួង ស្ថាប័ននៅរដ្ឋបាលកណ្តាល៖ ត្រូវគ្រោងថវិកាទៅតាមទំហំពិភាក្សាចំណាយគោលឆ្នាំ ២០២៦- ២០២៨ ប៉ុន្តែ កញ្ចប់ថវិកាតាមពិភាក្សាចំណាយគោលនេះនឹងមិនទទួលបានជាស្វ័យប្រវត្តិនោះទេ គឺនៅជាកម្មវត្ថុនៃ ការពិនិត្យ និងពិភាក្សា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការវិភាគថវិកា និងប្រតិបត្តិការចំណាយ។ ក្នុងន័យនេះ, ក្រសួង ស្ថាប័នត្រូវកាត់ចេញនូវចំណាយលើមុខសញ្ញាចំណាយ ឬសកម្មភាពការងារណា ដែលត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៥ ឬចំណាយមិនប្រចាំដែលមិនចាំបាច់និងលែងចាំបាច់ និងចំណាយដែលអាចពន្យារពេលបាន ដើម្បីរក្សាលំហូរថវិកា សម្រាប់សកម្មភាពការងារថ្មី ឬគម្រោងថ្មី ដែលទើបមានការសម្រេចរបស់រាជរដ្ឋាភិបាល ឬដែលក្រសួង ស្ថាប័ន មានតម្រូវការអនុវត្តជាចាំបាច់ នៅក្នុងឆ្នាំអនុវត្តថវិកា។ ទន្ទឹមនេះ, រាល់ការគ្រោងចំណាយទាំងអស់ត្រូវភ្ជាប់ ជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន៖ ការសិក្សា, វិភាគ, វាយតម្លៃ និងការផ្តល់អំណះអំណាងត្រឹមត្រូវ និង ច្បាស់លាស់ ទើបអាចដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាក្សាចេញ នៅពេលរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំបាន។

- មន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់ មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល)៖ ផ្អែកលើកញ្ចប់ពិភាក្សាចំណាយគោលរួមដែលផ្តល់ជូនដល់មន្ទីរជំនាញ រាជធានី ខេត្ត, ត្រូវគ្រោងយ៉ាងច្រើនបំផុតស្នើនឹងកម្រិតថវិកាអតិបរមានៃកញ្ចប់ពិភាក្សាចំណាយគោលនេះ។ ប៉ុន្តែ ត្រូវកត់សម្គាល់ថា កញ្ចប់ថវិកាដែលគ្រោងផ្តល់នេះ មិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យមន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវ ផ្តល់ឯកសារពាក់ព័ន្ធដែលមានការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ និងច្បាស់លាស់ ព្រោះការ គ្រោងចំណាយត្រូវកាត់ចេញមុខចំណាយលើសកម្មភាពការងារដែលត្រូវបានបញ្ចប់ ពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃសម្រាប់បំពេញតម្រូវការសកម្មភាពថ្មីដែលចាំបាច់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

- ដោយឡែក, សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ, ការគ្រោងកញ្ចប់ថវិកាត្រូវ អនុវត្តតាមបទប្បញ្ញត្តិជាធរមាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

- គ្រឹះស្ថានសាធារណៈរដ្ឋបាលនៃក្រសួង ស្ថាប័ននីមួយៗ ត្រូវបានផ្តល់ពិភាក្សាចំណាយគោលសម្រាប់ ឧបត្ថម្ភធនរយៈពេល ៣ ឆ្នាំ (ឆ្នាំ ២០២៦-២០២៨) ប៉ុន្តែកញ្ចប់ឧបត្ថម្ភធនដែលគ្រោងផ្តល់នេះមិនទទួលបាន ជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យគ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ ត្រូវផ្តល់ការពន្យល់ និងអំណះអំណាងត្រឹមត្រូវ និងច្បាស់លាស់នូវស្ថានភាពចំណូលផ្ទៃក្នុងរបស់គ្រឹះស្ថាន និងម្យ៉ាងទៀត, ក៏ត្រូវកាត់ចេញនូវទំហំចំណាយសម្រាប់ សកម្មភាពដែលត្រូវបានបញ្ចប់ ជាពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃ ក៏ដូចជាសម្រាប់បំពេញតម្រូវការ សកម្មភាពថ្មីដែលចាំបាច់។

• ចំណាយមូលធនសម្រាប់គម្រោងវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាជាតិ (ជំពូក ២១)៖ ត្រូវបានផ្តល់ព័ត៌មានចំណាយគោលសម្រាប់ក្រសួង ស្ថាប័នចំនួន ១១ រួមមាន៖ ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រសួងទាំង ១១ ត្រូវរៀបចំផែនការវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ជាបញ្ជីគម្រោងសម្រាប់ឆ្នាំ ២០២៦-២០២៨ ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគ ជាមួយនឹងគម្រោងចំណាយចរន្តនៅកម្រិតកម្មវិធី និងអនុកម្មវិធី និងដោយភ្ជាប់ជាមួយនូវបញ្ជីគម្រោងដែលបានរៀបចំ។ ទោះយ៉ាងនេះក្តី, ក្រសួងទាំង ១១ ខាងលើនេះ នឹងមិនទទួលបានកញ្ចប់ចំណាយវិនិយោគជាស្វ័យប្រវត្តិទេ, ការធ្វើអាទិការរូបនីយកម្មគម្រោង និងការផ្តល់ថវិកា គឺជាកម្មវត្ថុនៃការពិនិត្យពិភាក្សាតាមយន្តការគណៈកម្មការ និងក្រុមការងារអន្តរក្រសួង។ ចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលមានតម្រូវការចំណាយវិនិយោគ ក៏ត្រូវចាប់ផ្តើមសិក្សារៀបចំផែនការវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ឱ្យច្បាស់លាស់ និងរៀបចំលើកសំណើគម្រោងក្នុងកម្រិតទំហំថវិកាសមស្រប ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំធ្វើអាទិការរូបនីយកម្មគម្រោងតាមការចាំបាច់ ហើយគោរពស្នើសុំប្រមូលខាងក្រៅសុខាភិបាល ពិនិត្យសម្រេចតាមលទ្ធភាពថវិកា និងតាមវិធានការផ្នែកចំណាយដែលបានកំណត់នៅផ្នែកខាងលើនៃសារាចរនេះ។

• ចំណាយមូលធនវិនិយោគដោយហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍ៖ ត្រូវបានផ្តល់ជាព័ត៌មានចំណាយគោលសម្រាប់ក្រសួង ស្ថាប័នចំនួន ១០ រួមមាន៖ ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ចំពោះក្រសួង ស្ថាប័នដទៃទៀតដែលបាន និងកំពុងទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ឬគ្រោងនឹងទទួលបានហិរញ្ញប្បទាន ស្របតាមកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (២០២៦-២០២៨) ត្រូវគ្រោងឱ្យបានត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀង ឬអនុស្សាវរណៈនៃការយោគយល់គ្នា ឬការសន្យាតាមរយៈយន្តការផ្សេងៗ។

៤.២-គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៦

២៣-ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដូចបានកំណត់ខាងលើ ក្រសួង ស្ថាប័ននីមួយៗ ត្រូវគ្រោងចំណូល-ចំណាយឆ្នាំ ២០២៦ តាមគោលការណ៍ និងបច្ចេកទេស ដូចខាងក្រោម៖

៤.២.១-ការគ្រោងចំណូលថវិកាឆ្នាំ ២០២៦

២៤-ការគ្រោងគិតចំណូលថវិកាចរន្ត អាស្រ័យលើប្រភពធនធាននៃផលិតផល ឬផលទុន ដែលជាប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌនៃប្រភព

ធនធានដូចបានលើកឡើងខាងលើ, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវរៀបចំគម្រោងចំណូលថវិការបស់ខ្លួន តាមគោលការណ៍ ដូចតទៅ៖

- ចំណូលសារពើពន្ធ ត្រូវគិតគូរដោយផ្អែកលើមូលដ្ឋាន ដូចខាងក្រោម៖
 - លទ្ធផលដែលសម្រេចនៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ (ឆ្នាំ ២០២៥);
 - ចំណូលបន្ថែមដែលសង្ឃឹមថានឹងប្រមូលបាន ដោយសារការពង្រឹង និងកែលម្អរដ្ឋបាល និងគោលនយោបាយពន្ធដារ គោលនយោបាយគយនិងរដ្ឋាករ ការធ្វើវិចារណកម្មសារពើពន្ធ និងការប្រមូលបំណុលពន្ធដែលត្រូវទារ;
 - ការប៉ាន់ស្មានលើការអភិវឌ្ឍសេដ្ឋកិច្ច និងអាជីវកម្មនៅពេលខាងមុខ;
 - ការប្រែប្រួលដែលអាចកើតមានឡើង ព្រមទាំងការត្រួតពិនិត្យ និងពិចារណាទៅលើអត្រានិងមូលដ្ឋានប្រមូលពន្ធ។
- ចំណូលមិនមែនសារពើពន្ធ ត្រូវគិតគូរទៅតាមគោលការណ៍ ដូចខាងក្រោម៖
 - ផ្អែកចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ៖ ត្រូវបន្តសិក្សាលទ្ធភាពកែសម្រួលកម្រៃសេវា និងអត្រាសួយសារពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងការកែសម្រួលកិច្ចសន្យាសម្បទានគ្រប់ប្រភេទ និងកិច្ចសន្យាជួលសេវាកម្មគ្រប់ប្រភេទ, ត្រូវពិនិត្យ និងជំរុញក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរដ្ឋសម្រាប់គម្រោងសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនដែលធ្វើការសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មធនធានរ៉ែ ឧស្ម័ន និងប្រេងកាត ជាដើម ឱ្យបន្តដំណើរការអនុវត្តតាមកិច្ចសន្យាឬចាត់វិធានការសមស្របចំពោះករណីមិនមានអនុលោមភាព ព្រមទាំងត្រូវបន្តកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលបំណុលដែលត្រូវទារ ជាដើម ។ល។
 - ផ្អែកចំណូលមិនមែនសារពើពន្ធ៖ ត្រូវអនុវត្តម៉ឺងម៉ាត់តាមវិធានការផ្នែកចំណូលមិនមែនសារពើពន្ធដែលបានកំណត់នៅទំព័រទី ១១ នៃសារពើពន្ធ៖ ទន្ទឹមនេះ, ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរដាក់ចេញនូវវិធានការដាក់ស្តង់ដារបន្ថែម ដើម្បីពង្រឹងការកៀរគរ៖
 - ចំណូលពីប្រភពដែលនៅមានសក្តានុពល មានដូចជា ចំណូលពីសម្បទានរ៉ែ, ចំណូលពីវិស័យប្រៃសណីយ៍និងទូរគមនាគមន៍, ផលទុនសកម្មភាពទេសចរណ៍, អាករស្ថានទូត និងផលទុនរបស់អាកាសចរស៊ីវិល ដែលត្រូវបានរំពឹងទុកថានឹងមានកំណើន,
 - ចំណូលដែលអាចមានកំណើន តាមរយៈការពង្រឹងអភិបាលកិច្ចស្ថាប័ន ដោយត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពដាក់លាក់នៅតាមក្រសួង ស្ថាប័ន។

៤.២.២- ការគ្រោងចំណាយថវិកាឆ្នាំ ២០២៦

២៥-ថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅខ្លីថា “ថវិកាសមិទ្ធកម្ម” ព្រមជាមួយនឹងការរៀបចំនូវកិច្ចព្រមព្រៀងសមិទ្ធកម្ម ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងចាប់ពីឆ្នាំ ២០២៣ ដើម្បីធានាការអនុវត្តជាមូលដ្ឋាននូវថវិកាព័ត៌មានសមិទ្ធកម្មនៅឆ្នាំ ២០២៦ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣។ ដូចនេះ, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់

មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគ ដោយត្រូវផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងលើការកំណត់លទ្ធផល ឬធាតុចេញ (Output) ដែលនឹងត្រូវសម្រេចបានចំពោះកម្មវត្ថុចំណាយ ឬមុខសញ្ញាចំណាយ ឬគម្រោងចំណាយនីមួយៗ។ ក្នុងន័យនេះ, ក្រសួងស្ថាប័នត្រូវពង្រឹងបន្ថែមនូវប្រសិទ្ធភាពនៃការគ្រោងថវិកាទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពិភាក្សាចរចាថវិកា ក៏ដូចជាសម្រាប់ការធ្វើវិមជ្ឈការសិទ្ធិអំណាចនៃការអនុវត្តចំណាយផងដែរ។ លើសពីនេះ, ក្រសួង ស្ថាប័ន ក៏ត្រូវកែលម្អរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឱ្យកាន់តែស៊ីសង្វាក់គ្នា និងមានលក្ខណៈសមាហរណកម្មក្នុងកម្រិតវិស័យ, ម្យ៉ាង, ដើម្បីសម្រេចបានលទ្ធផលល្អ និងមានការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងម្យ៉ាងទៀត, ដើម្បីសម្រួលដល់ការអនុវត្តថវិកាឱ្យកាន់តែល្អផងដែរ។ ជាមួយគ្នានេះ, ក្រសួង ស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការកំណត់គោលបំណង និងកត្តាកំណត់ជោគជ័យនៃកម្មវិធី និងអនុកម្មវិធី ឱ្យបានល្អ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយ ពិសេសត្រូវកំណត់សូចនាករគន្លឹះ និងគោលដៅសូចនាករឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

២៦-ការរៀបចំផែនការសមិទ្ធកម្ម៖ ក្រសួង ស្ថាប័ននីមួយៗ ត្រូវរៀបចំផែនការសមិទ្ធកម្ម (សូចនាករគន្លឹះ និងគោលដៅសូចនាករ) ប្រចាំឆ្នាំ ដូចមានភ្ជាប់ជូនក្នុង **តារាង ៣** ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបូកសរុបជាឯកសារឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ព្រមទាំងសម្រាប់ជាកម្មវត្ថុនៃការតាមដានខ្លួនភាពនៃការអនុវត្តថវិកាសមិទ្ធកម្ម។ ក្នុងន័យនេះ, ក្រសួង ស្ថាប័នត្រូវធ្វើ ផែនការសមិទ្ធកម្មដោយភ្ជាប់មកជាមួយនឹងគម្រោងថវិកាឆ្នាំ ២០២៦ របស់ខ្លួន មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (*អត្ថនាយកដ្ឋានថវិកា*) តាមកាលបរិច្ឆេទកំណត់ក្នុងសារាចរនេះ។

២៧-កិច្ចព្រមព្រៀងសមិទ្ធកម្ម ត្រូវបានកំណត់ជា ៣ កម្រិត៖ (ទី១)-រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី, (ទី២)-រវាងរដ្ឋមន្ត្រីក្រសួង ស្ថាប័ន ជាមួយនឹងអ្នកគ្រប់គ្រងកម្មវិធីនៅតាមក្រសួង ស្ថាប័នសាមី, និង (ទី៣)-រវាងអ្នកគ្រប់គ្រងកម្មវិធីជាមួយនឹងប្រធានអង្គភាពថវិកា ដូចមានភ្ជាប់ជូននូវគំរូកិច្ចព្រមព្រៀងសមិទ្ធកម្មទាំង ៣ កម្រិតនេះ។ ដូចនេះ, ក្រសួង ស្ថាប័ន ត្រូវរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម តាមកញ្ចប់ថវិកាដែលទទួលបានឯកភាព និងវិភាគជូន តាមស្មារតីនៃការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង។

២៨-គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវរៀបចំគម្រោងចំណាយដែលឆ្លុះបញ្ចាំងលម្អិតតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា (ជំពូក គណនី និងអនុគណនី) ព្រមទាំងត្រូវវិភាគឱ្យបានច្បាស់លាស់អំពីតម្រូវការចំណាយតាមចង្កោមសកម្មភាព អនុកម្មវិធី និងកម្មវិធី និងត្រូវភ្ជាប់មកជាមួយនូវឯកសារសម្រាប់គាំទ្រ រួមទាំងឯកសារអង្កេត ឬវិភាគតាមការចាំបាច់ ព្រមទាំងពន្យល់បញ្ជាក់អំពីភាពចាំបាច់នៃតម្រូវការចំណាយលើសកម្មភាពការងារនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ ហើយឯកសារទាំងនេះ ក៏ជាកម្មវត្ថុសម្រាប់ការត្រួតពិនិត្យ ពិភាក្សា និងចរចាថវិកាផងដែរ។ លើសពីនេះ, ការគណនាតម្រូវការចំណាយត្រូវផ្អែកលើកត្តាដែលទាក់ទងនឹងមុខសញ្ញាចំណាយ ដូចជា ចំណាយបន្ទុកបុគ្គលិក និងចំណាយមិនមែនបន្ទុកបុគ្គលិក ដែលត្រូវប៉ាន់ស្មានតម្លៃធាតុចូលដែលត្រូវការជាក់ស្តែង ដោយធៀបនឹងតម្រូវការប្រើប្រាស់

ក្នុងឆ្នាំ ២០២៤ និងការប៉ាន់ស្មាននៃការអនុវត្តក្នុងឆ្នាំ ២០២៥ និងដោយផ្អែកលើថ្លៃឯកតា ស្របតាមបញ្ជីស្តង់ដារថ្លៃទំនិញនិងសេវាដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬថ្លៃទីផ្សារ (ក្នុងករណីមិនមានកំណត់ក្នុងបញ្ជីស្តង់ដារថ្លៃទំនិញនិងសេវា) ក៏ដូចជា តាមគោលរបបកំណត់ ជាដើម។ ដូចនេះ, ស្របតាមផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ឱ្យអនុវត្តស្តង់ដារថ្លៃទំនិញ និងសេវាសម្រាប់កិច្ចលទ្ធកម្មសាធារណៈ ដើម្បីធានាបាននូវតម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាពនៃចំណាយសាធារណៈ ដោយពង្រីកវិសាលភាពនៃការអនុវត្តសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៦ ទៅដល់ ១០ ក្រសួង ស្ថាប័ន រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងយុត្តិធម៌, ក្រសួងរ៉ែនិងថាមពល, ក្រសួងធម្មការនិងសាសនា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកិច្ចការនារី និង អង្គភាពប្រឆាំងអំពើពុករលួយ។

២៩-ឈរលើមូលដ្ឋានតម្រូវការចំណាយ ដែលបានប៉ាន់ស្មានក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨, សម្រាប់ឆ្នាំ ២០២៦ ក្នុងកម្រិតនៃកញ្ចប់ពិគារចំណាយគោលដែលបានផ្តល់ជូន ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្តទាំងអស់ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវគ្រោងចំណាយរបស់ខ្លួនទៅតាមគោលការណ៍ និងបណ្តាវិធានការ ដូចខាងក្រោម៖

ក-ចំណាយបន្ទុកបុគ្គលិក(ជំពូក ៦៤)៖ នាយកដ្ឋានបុគ្គលិក/អង្គភាពគ្រប់គ្រងធនធានមនុស្ស ដែលជាសេនាធិការរបស់ក្រសួង ស្ថាប័ននីមួយៗ ត្រូវសម្របសម្រួល និងគ្រោងចំណាយបន្ទុកបុគ្គលិកឱ្យបានសុក្រឹតតាមគោលការណ៍ ព្រមជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ពោលគឺត្រូវចៀសវាងការគ្រោងបៀវត្ស ឬបន្ទុកពាក់ព័ន្ធនឹងបុគ្គលិកនេះទុកចោល។ ក្នុងន័យនេះ, ការគ្រោងចំណាយបន្ទុកបុគ្គលិកសម្រាប់ឆ្នាំ ២០២៦ ត្រូវអនុវត្តនូវគោលការណ៍លម្អិត ដូចខាងក្រោម៖

- ចំនួនក្របខ័ណ្ឌថ្មី ត្រូវគ្រោងយ៉ាងច្រើនស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ក្នុងឆ្នាំ ២០២៥ និងដោយផ្អែកលើការវិភាគមុខងារដែលទទួលបានការឯកភាពពីក្រសួងមុខងារសាធារណៈ។ ទន្ទឹមនេះ, ចំពោះមន្ត្រីដែលព្យួរការងារ និងមន្ត្រីដែលចូលបម្រើការងារវិញ ត្រូវគ្រប់គ្រង និងគ្រោងថវិកាឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ផងដែរ។
- បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវគ្រោងដោយផ្អែកលើមូលដ្ឋានឆ្នាំ ២០២៥។ ទន្ទឹមនេះ, ក្រសួង ស្ថាប័ន អាចគ្រោងថវិកាសម្រាប់ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ស្របតាមបទបញ្ញត្តិជាធរមាន។
- គ្រោងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន ៥ ម៉ឺនរៀល ក្នុងម្នាក់ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន ៥ ម៉ឺនរៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និង

- គ្រោងចំនួនមន្ត្រីជាប់កិច្ចសន្យាមិនឱ្យលើសពីចំនួន ដែលក្រសួងមុខងារសាធារណៈផ្តល់ជូន ក្នុងឆ្នាំ ២០២៥ និងមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចំពោះប្រាក់ឧបត្ថម្ភមន្ត្រី ជាប់កិច្ចសន្យា ត្រូវគ្រោងតាមអត្រាដែលត្រូវបានកំណត់ក្នុងឆ្នាំ ២០២៥។

ទន្ទឹមនេះ, សម្រាប់ការគ្រោងថវិកាឆ្នាំ ២០២៦, គ្រប់ក្រសួង ស្ថាប័ន (ទាំងថ្នាក់កណ្តាល និងមន្ទីរជំនាញ រាជធានី ខេត្ត) ត្រូវគ្រោងចំណាយបន្ទុកបុគ្គលិក ទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពនីមួយៗ ស្របតាមគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម។ ក្នុងន័យនេះ, គ្រប់ក្រសួង ស្ថាប័ន ត្រូវពិនិត្យឱ្យ ហ្មត់ចត់លើការអនុវត្តជាក់ស្តែង នាឆ្នាំកន្លងទៅ និងឆ្នាំកំពុងអនុវត្ត ដើម្បីបង្កើនសុក្រឹតភាពដល់ការគ្រោងចំណាយ បន្ទុកបុគ្គលិកទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពនីមួយៗ។

ខ-ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០ ការទិញ, ជំពូក ៦១ សេវាកម្ម, ជំពូក ៦២ អត្ថប្រយោជន៍សង្គម, ជំពូក ៦៥ ឧបត្ថម្ភធន)៖ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមឱវាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវកាត់ចេញនូវមុខសញ្ញាចំណាយដែលបានបញ្ចប់ ឬដែលមិនចាំបាច់ និងមិនសូវចាំបាច់ ដើម្បីសន្សំថវិកាសម្រាប់មុខសញ្ញាចំណាយថ្មី ឬសកម្មភាពថ្មីដែលចាំបាច់ ឬដែលបម្រើឱ្យសកម្មភាពថ្មីៗនៃ កម្មវិធីកែទម្រង់គន្លឹះៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ដូចនេះ, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ត្រូវគ្រោង និងគណនាតម្រូវការ ចំណាយនៃជំពូកនីមួយៗ តាមគោលការណ៍ ដូចខាងក្រោម៖

- ចំណាយជាប្រចាំ គឺជាចំណាយដែលមានតម្រូវការជារៀងរាល់ឆ្នាំ រួមមាន៖ ចំណាយលើសម្ភារ ផ្គត់ផ្គង់ និងការថែទាំជាប្រចាំ (ដូចជា៖ សម្ភារ ក៏ដូចជាសេវាថែទាំតូចតាច សម្រាប់បម្រើទៅដល់ការថែទាំ និង ជួសជុលអគារ, ប្រាសាទ, ផ្លូវថ្នល់, ស្ពាន, លូ, ប្រព័ន្ធធារាសាស្ត្រ, ថយន្ត និងឧបករណ៍ប្រើប្រាស់ផ្សេងៗ), និង សម្ភារ ផ្គត់ផ្គង់រដ្ឋបាល (ដូចជា៖ សម្ភារការិយាល័យ, ការបោះពុម្ព, ការទិញឯកសារ, សម្ភារបរិក្ខារប្រើប្រាស់ជាប្រចាំ, ស្បៀងអាហារ និងឯកសណ្ឋាន សម្រាប់ក្រសួង ស្ថាប័នត្រូវការប្រើប្រាស់ជាប្រចាំ ព្រមទាំងចំណាយលើអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងទូរស័ព្ទជាដើម)។ យ៉ាងណាមិញ, ប្រភេទចំណាយនេះ ត្រូវកំណត់ឱ្យបានត្រឹមត្រូវ និង បង្កើតមូលដ្ឋានគណនាតម្រូវការឱ្យបានច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្តែង ព្រមទាំងត្រូវវិភាជទៅតាម អង្គភាពថវិកា នាយកដ្ឋាន ឬអង្គភាពជំនាញដែលអនុវត្តផ្ទាល់។ មុខចំណាយប្រភេទនេះ ក៏ត្រូវគ្រោងដោយ ឈរលើគោលការណ៍សន្សំសំចៃ និងភាពចាំបាច់ផងដែរ។

- ចំណាយមិនប្រចាំ គឺជាចំណាយដែលមិនកើតឡើងជារៀងរាល់ឆ្នាំ រួមមាន៖ ចំណាយលើការទិញ ឧបករណ៍, សម្ភារដឹកជញ្ជូន, សម្ភារបរិក្ខារបច្ចេកទេស, គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារប្រើប្រាស់ធំៗផ្សេងទៀត ក៏ដូចជាគម្រោង ឬសកម្មភាពការងារថ្មី ដែលត្រូវអនុវត្ត និងត្រូវបញ្ចប់វិញក្នុងពេល ១ ឆ្នាំ ព្រមទាំងចំណាយ សម្រាប់ការងារជួសជុល, បោះពុម្ព, ការរៀបចំកិច្ចប្រជុំ និងសិក្ខាសាលា និងបេសកកម្មមួយចំនួន ដែលមិនមែន ជាសកម្មភាពជាប្រចាំឆ្នាំ។ សម្រាប់ប្រភេទចំណាយនេះ គឺត្រូវគ្រោងដោយមានមូលដ្ឋានគណនាច្បាស់លាស់ អំពីតម្រូវការ រយៈពេលអនុវត្ត និងប្រសិទ្ធភាពនៃការប្រើប្រាស់ សម្រាប់ទាំងរយៈពេលខ្លី និងរយៈពេលមធ្យម។

១

- ក្រសួង ស្ថាប័ននៅរដ្ឋបាលកណ្តាល៖ ត្រូវគ្រោងថវិកាទៅតាមពិធានចំណាយគោលឆ្នាំ ២០២៦ ប៉ុន្តែ កញ្ចប់ថវិកាតាមពិធានចំណាយគោលនេះ នឹងមិនទទួលបានជាស្វ័យប្រវត្តិនោះទេ។ ដូចនេះ, រាល់ការគ្រោង ចំណាយទាំងអស់ ត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន៖ ការសិក្សា, ការវិភាគ, ការវាយតម្លៃ និងការផ្តល់ អំណះអំណាងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ក្នុងន័យនេះ, គម្រោងចំណាយដែលមានឯកសារគាំទ្រគ្រប់គ្រាន់ ទើបអាចអនុញ្ញាតឱ្យដាក់ជាកម្មវត្ថុនៃការពិភាក្សា ទាំងនៅក្នុងកិច្ចប្រជុំពិភាក្សាថវិកាមិត្តបច្ចេកទេស និងកិច្ចប្រជុំ ពិភាក្សាថវិកាមិត្តថ្នាក់ដឹកនាំក្រសួង ស្ថាប័ន។ នេះ គឺមានន័យថា ពិធានចំណាយគោល គឺនៅតែជាកម្មវត្ថុសម្រាប់ ការពិភាក្សានៅពេលចរចាថវិកា ដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា ក៏ដូចជាដើម្បីសន្សំសំចៃថវិកាសម្រាប់ បំពេញតម្រូវការចំណាយចាំបាច់ថ្មីៗ។

- មន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មាន ភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល)៖ ផ្អែកលើ កញ្ចប់ពិធានចំណាយគោលរួម ដែលផ្តល់ជូនដល់មន្ទីរជំនាញ រាជធានី ខេត្ត, សម្រាប់ឆ្នាំ ២០២៦ មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវគ្រោងថវិកា ចំណាយយ៉ាងច្រើនបំផុតស្មើនឹងកម្រិតអតិបរមានៃកញ្ចប់ពិធានចំណាយគោល។ ក៏ប៉ុន្តែ កញ្ចប់ថវិកាតាមពិធាន ចំណាយគោលនេះនឹងមិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យមន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធ ត្រូវផ្តល់ឯកសារពាក់ព័ន្ធដែលមានការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ ដាក់លាក់ និងច្បាស់លាស់ ព្រោះការគ្រោងចំណាយត្រូវកាត់ចេញមុខចំណាយលើសកម្មភាពការងារដែលត្រូវបានបញ្ចប់ ពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃសម្រាប់បំពេញតម្រូវការសកម្មភាពថ្មីដែលចាំបាច់តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

- ដោយឡែក, សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ, ការគ្រោងកញ្ចប់ថវិកាត្រូវ អនុវត្តតាមបទបញ្ញត្តិជាធរមាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច, ការអប់រំបឋមសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

- គ្រឹះស្ថានសាធារណៈរដ្ឋបាលនៃក្រសួង ស្ថាប័ននីមួយៗ ត្រូវបានផ្តល់ពិធានចំណាយគោលសម្រាប់ ឧបត្ថម្ភធន ប៉ុន្តែកញ្ចប់ឧបត្ថម្ភធនដែលគ្រោងផ្តល់នេះមិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យគ្រឹះស្ថានសាធារណៈ រដ្ឋបាលនីមួយៗ ត្រូវផ្តល់ការពន្យល់ និងអំណះអំណាងត្រឹមត្រូវ និងច្បាស់លាស់នូវស្ថានភាពចំណូលផ្ទៃក្នុង របស់គ្រឹះស្ថាន និងម្យ៉ាងទៀត ក៏ត្រូវកាត់ចេញនូវទំហំចំណាយសម្រាប់សកម្មភាពដែលត្រូវបានបញ្ចប់ ជាពិសេស ចំណាយមិនប្រចាំដើម្បីសន្សំសំចៃ ក៏ដូចជាសម្រាប់បំពេញតម្រូវការសកម្មភាពថ្មីៗដែលចាំបាច់។

- ចំពោះការបន្តអនុវត្តសកម្មភាពការងារកំពុងដំណើរការ ត្រូវគ្រោងចំណាយនៃកម្មវិធីនីមួយៗ ដោយ ផ្អែកលើបរិមាណធាតុចូលដែលធ្លាប់ប្រើក្នុងឆ្នាំ ២០២៤ កន្លងមក និងការប៉ាន់ស្មានអនុវត្តនៅក្នុងឆ្នាំ ២០២៥ នេះ និងផ្អែកលើថ្លៃឯកតាជាក់ស្តែង ហើយចៀសវាងការបង្កើនបរិមាណធាតុចូលលើសពីតម្រូវការដែលធ្លាប់មាន។ ទន្ទឹមនេះ, ត្រូវគ្រោងថវិកាប្រកបដោយលក្ខណៈគ្មិតត្រៀម និងសន្សំសំចៃខ្ពស់ ជាពិសេសលើមុខសញ្ញាទិញ ឧបករណ៍ សម្ភារបរិក្ខារទំនើប គ្រឿងសង្ហារឹមប្រណិត ការបោះពុម្ពប្រណិត សម្ភារការិយាល័យ ប្រេងឥន្ធនៈ ការទទួលភ្ញៀវអធិកអធម បេសកកម្មក្នុង និងក្រៅប្រទេស ព្រមទាំងសោហ៊ុយចំណាយជាអចិន្ត្រៃយ៍ ដូចជាសេវា

ទូរគមនាគមន៍ អគ្គិសនី និងទឹក ជាដើម។ លើសពីនេះ, ត្រូវលុបបំបាត់ការខ្វះខាតចំណាយ ឬបំប៉ាន់ចំណាយ លើការរៀបចំកិច្ចប្រជុំ សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ ការតាំងពិព័រណ៍។ កិច្ចប្រជុំពាក់ព័ន្ធនឹងអាស៊ាន គឺ អនុញ្ញាតសម្រាប់តែកិច្ចប្រជុំដែលត្រូវបានផ្តល់, ចំពោះកិច្ចប្រជុំដែលមិនផ្តល់គឺត្រូវសុំគោលការណ៍អនុញ្ញាតពីប្រមុខ រាជរដ្ឋាភិបាលជាមុនសិន។ ចំពោះកិច្ចប្រជុំ ឬសិក្ខាសាលាដែលគ្រោងក្នុងថវិកា ត្រូវបង្ហាញពីភាពចាំបាច់ និង ភាពសមរម្យនៃការរៀបចំទាំងក្នុងទំហំ និងតម្លៃ។

- ត្រូវពិនិត្យឡើងវិញ និងត្រូវកាត់ចេញនូវមុខចំណាយទាំងឡាយណាដែលមានតម្រូវការសម្រាប់តែ អនុវត្តក្នុងឆ្នាំ ២០២៥ ហើយលែងត្រូវការក្នុងឆ្នាំ ២០២៦ ឬសកម្មភាពការងារដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៥។ លើសពីនេះ, ត្រូវកាត់ចេញនូវទំហំចំណាយនៃសកម្មភាពការងារមួយចំនួនដែលត្រូវបានវាយតម្លៃថា លែងមាន សារៈសំខាន់។ ក្នុងន័យនេះ, ថវិកាដែលកាត់ចេញពីមុខចំណាយ ឬសកម្មភាពការងារដែលត្រូវបានបញ្ចប់ មិនមែនជាកម្មវត្ថុនៃការវិភាគឡើងវិញជាស្វ័យប្រវត្តិនោះទេ លុះត្រាតែមានសកម្មភាពការងារចាំបាច់ថ្មី ឬ គោលនយោបាយ ថ្មីដែលមានការសម្រេចច្បាស់លាស់ពីរាជរដ្ឋាភិបាលជាយថាហេតុ ដែលត្រូវអនុវត្ត និងដែល ត្រូវបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងមានយុត្តការណ៍អំពីភាពចាំបាច់ និងបន្ទាន់ ព្រមទាំងមានការពន្យល់ និងផ្តល់អំណះអំណាងច្បាស់លាស់ និងត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ គម្រោងចំណាយលម្អិត ច្បាស់លាស់ ទើបចាត់ទុកជាកម្មវត្ថុនៃការត្រួតពិនិត្យ និងពិភាក្សាអំពីលទ្ធភាពថវិកា។

- ចំពោះតម្រូវការចំណាយបន្ថែម លើសពីកញ្ចប់ពិភានចំណាយគោលដែលផ្តល់ជូនក្រសួង ស្ថាប័ន នីមួយៗ គឺត្រូវឆ្លងការពិភាក្សាថវិកាកម្រិតបច្ចេកទេស និងពិនិត្យសម្រេចនៅក្នុងការពិភាក្សាថវិកាកម្រិតថ្នាក់ ដឹកនាំ, ឬក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងស្នើសុំការសម្រេច ឬ ស្នើសុំការសម្រេច ឡើងវិញពីប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីមានឯកសារទស្សនាទាន យុត្តការណ៍ស្តីពីគោលនយោបាយ និង កម្មវិធី ឬមុខសញ្ញាចំណាយ និងតម្លៃច្បាស់លាស់។

- សម្រាប់ក្រសួង ស្ថាប័ន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានការកិច្ចប្រមូលចំណូល មិនមែនសារពើពន្ធ ត្រូវរៀបចំដាក់ចេញវិធានការដាក់ស្តង់ដារបន្ថែម សម្រាប់ពង្រឹងការគ្រប់គ្រង និងការប្រមូលចំណូល ព្រោះលទ្ធផល និងការបង្ហាញពីកិច្ចខិតខំក្នុងការប្រមូលចំណូល គឺជាកម្មវត្ថុនៃការវត្តិត ឬការលើកទឹកចិត្ត ចំណាយ នៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ។

- ត្រូវបង្កើនវិមជ្ឈការនៃការផ្ទេរចំណាយជាប្រចាំសម្រាប់កិច្ចដំណើរការរដ្ឋបាល និងសោហ៊ុយបេសកកម្ម ក្នុងប្រទេស និងក្រៅប្រទេស ជាដើម ទៅឱ្យតាមអង្គភាពថវិកា ឱ្យបានច្រើនក្នុងកម្រិតអតិបរមា។

- ដើម្បីអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ, ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពការងារទៅតាមកម្មវិធី និងស្នើសុំថវិកាក្នុងក្របខ័ណ្ឌនៃកញ្ចប់ ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននីមួយៗ។ ទន្ទឹមនេះ, ក្រសួង ស្ថាប័ននីមួយៗ ត្រូវគិតគូរពិចារណាដាក់បញ្ចូល ទៅក្នុងគម្រោងថវិកានូវបណ្តាអាទិភាពបន្ទាន់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដូចមានចែងក្នុងផែនការ ស្តីពីការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (២០២០) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាព។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នឹងពិនិត្យ និងវិភាគថវិកាជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើមូលដ្ឋាននៃភាពចាំបាច់ និងប្រសិទ្ធភាព ព្រមទាំងស្របតាមលទ្ធភាពថវិកាជាក់ស្តែង។

- ក្រសួង ស្ថាប័នត្រូវពិនិត្យលទ្ធភាពក្នុងការផ្ទេរធនធានថវិកាពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀត ឬ ពីអង្គភាពថវិកាមួយ ទៅអង្គភាពថវិកាមួយទៀត នៅផ្ទៃក្នុងក្រសួង ស្ថាប័ននីមួយៗឱ្យអស់លទ្ធភាព ព្រមជាមួយនឹង ការប្តឹងថ្លែងតុល្យភាពនៃការបែងចែកធនធានរវាងអង្គភាពថវិកានីមួយៗ ក្នុងក្របខ័ណ្ឌនៃកញ្ចប់ពិភាក្សាចំណាយ គោលរបស់ខ្លួន និងត្រូវរៀបចំសវនកម្មបំប៉នចំណាយ ដោយមូលហេតុនៃការអនុវត្តថវិកាសមិទ្ធកម្ម។

- ជាមួយគ្នានេះដែរ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយនៅដំណាក់កាលរៀបចំ និងចរចាថវិកា ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញនូវប្រភេទចំណាយមិនប្រចាំដែលជាថវិកាផ្ទៃក្នុងក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារ ប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល)។ ទំហំថវិកាដែលនៅសល់ក្នុងក្របខ័ណ្ឌពិភាក្សានេះ អាចជា កម្មវត្ថុនៃការវិភាគសម្រាប់កែលម្អ ឬបង្កើនប្រសិទ្ធភាពនៃកម្មវិធីដែលមានស្រាប់ ឬសម្រាប់កម្មវិធី បម្រើឱ្យ គោលនយោបាយថ្មី នៅក្នុងក្រសួង ស្ថាប័នដដែល ឬទៅក្រសួង ស្ថាប័នមួយទៀត។

គ-ចំណាយមូលធនសម្រាប់គម្រោងវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ (ជំពូក ២១) និង ចំណាយជួសជុលនិងថែទាំផ្លូវថ្នល់ និងធារាសាស្ត្រ (ជំពូក ៦១) ត្រូវបន្តអនុវត្តតាមនីតិវិធីដែលបាននិងកំពុង អនុវត្តជាធរមាន និង តាមគោលការណ៍ ដូចខាងក្រោម៖

- ក្នុងចំណោមក្រសួងទាំង ១១ ដែលនឹងទទួលបានការវិភាគថវិកាក្នុងច្បាប់ហិរញ្ញវត្ថុផ្ទាល់, មានក្រសួង ចំនួន ៨ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួង អភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ និងក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគ ជាមួយនឹងគម្រោងចំណាយចរន្តនៅកម្រិតកម្មវិធី និងអនុកម្មវិធី។ ក្នុងន័យនេះ ក្រសួងទាំង ៨ នេះ ត្រូវរៀបចំបញ្ជីគម្រោងអាទិភាពប្រចាំឆ្នាំឱ្យបាន ទាន់ពេល ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលជាមុន សម្រាប់ជាមូលដ្ឋាននៃការរៀបចំ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ដោយឡែក ក្រសួង ៣ ទៀត រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវចាប់ផ្តើមបន្តសាកល្បងធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគជាមួយនឹងគម្រោង ចំណាយចរន្ត នៅកម្រិតកម្មវិធីនិងអនុកម្មវិធីផងដែរ។ ចំពោះការកំណត់អាទិភាព និងជ្រើសរើស គម្រោងដែលក្រសួងនីមួយៗបានស្នើឡើង គឺជាកម្មវត្ថុនៃការពិនិត្យពិភាក្សាតាមយន្តការ គណៈកម្មការ ឬក្រុមការងារអន្តរក្រសួង ដោយផ្អែកទៅតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និង គោលការណ៍កំណត់អាទិភាពគម្រោងដែលមានចែងនៅក្នុងសារាចរនេះសម្រាប់ជាមូលដ្ឋានស្នើសុំ ការពិនិត្យនិងសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

- សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីទទួលបានថវិកាពីកញ្ចប់ថវិកាមិនទាន់បែងចែករបស់រាជរដ្ឋាភិបាល ត្រូវសិក្សានិងលើកគម្រោងក្នុងកម្រិតទំហំថវិកាសមស្រប ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងរៀបចំអាទិការបន្ថែមកម្មគម្រោង គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ គម្រោងវិនិយោគដែលអាចស្នើឡើង ដើម្បីពិភាក្សាត្រូវបំពេញតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវដែលមានកំណត់នៅក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
- ការគ្រោងចំណាយសម្រាប់គម្រោងវិនិយោគសាធារណៈ និងគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ផ្លូវថ្នល់ និងធារាសាស្ត្រ) ត្រូវបន្តអនុវត្តតាមគោលការណ៍កំណត់អាទិភាពសំខាន់ៗដូចខាងក្រោម៖

▪ វិស័យផ្លូវថ្នល់

- ✓ អាទិភាពទី ១៖ គម្រោងថែទាំ ជួសជុល ស្ដារ និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានស្រាប់ តាមសមត្ថកិច្ចទទួលខុសត្រូវរៀងៗខ្លួនដើម្បីថែរក្សាសមិទ្ធផលឱ្យមានចីរភាព ធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
- ✓ អាទិភាពទី ២៖ គម្រោងថ្មីដែលមានការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។
- ✓ អាទិភាពទី ៣៖ គម្រោងពហុឆ្នាំដែលត្រូវសាងសង់បន្ត ឬបញ្ចប់។ ក្នុងករណីចាំបាច់ត្រូវពិនិត្យ វាយតម្លៃឡើងវិញនូវប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃគម្រោង។
- ✓ អាទិភាពទី ៤៖ គម្រោងថ្មីដែលមានការសិក្សាច្បាស់លាស់ និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។

▪ វិស័យធារាសាស្ត្រ

- ✓ អាទិភាពទី ១៖ គម្រោងថែទាំ ជួសជុល ស្ដារ និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ ដើម្បីថែរក្សាសមិទ្ធផលឱ្យមានចីរភាព, ធានាបាននូវប្រសិទ្ធភាព ក្នុងការប្រើប្រាស់ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
- ✓ អាទិភាពទី ២៖ គម្រោងពហុឆ្នាំដែលត្រូវសាងសង់បន្ត ឬបញ្ចប់ ដើម្បីបង្កប់ប្រសិទ្ធភាពសេដ្ឋកិច្ច សង្គម។
- ✓ អាទិភាពទី ៣៖ គម្រោងថ្មីដែលមានការសិក្សាច្បាស់លាស់ និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។

▪ វិស័យអប់រំ

- ✓ អាទិភាពទី ១៖ គម្រោងដែលមានការសម្រេចច្បាស់លាស់ពីប្រមុខរាជរដ្ឋាភិបាល។
- ✓ អាទិភាពទី ២៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក៏ដូចជាការកែលម្អការលើកកម្ពស់វិស័យអប់រំ ជាពិសេសសាងសង់អគារសិក្សា ដោយឈរលើមូលដ្ឋាននៃការសិក្សា និងវាយតម្លៃច្បាស់លាស់អំពីតម្រូវការអាទិភាព។

▪ វិស័យសុខាភិបាល

- ✓ អាទិភាពទី ១៖ គម្រោងជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល និងបរិក្ខារពេទ្យ ដើម្បីថែរក្សាសមិទ្ធផលឱ្យមានចីរភាព និងធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់។
- ✓ អាទិភាពទី ២៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ជាពិសេសការសាងសង់មន្ទីរពេទ្យ, មណ្ឌលសុខភាព និងការបំពាក់បរិក្ខារពេទ្យតាមមូលដ្ឋានសុខាភិបាល សំដៅគាំទ្រការអនុវត្តផែនការគន្លឹះរបស់រាជរដ្ឋាភិបាល ក៏ដូចជាការកែលម្អការលើកកម្ពស់វិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការសិក្សា និងវាយតម្លៃច្បាស់លាស់អំពីតម្រូវការជាអាទិភាព។

▪ វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

- ✓ អាទិភាពទី ១៖ គម្រោងស្ថាបនាប៉ូស្ដីនគរបាលរដ្ឋបាលឃុំ-សង្កាត់។
- ✓ អាទិភាពទី ២៖ គម្រោងស្ថាបនាប៉ូស្ដីនគរបាលការពារព្រំដែន។
- ✓ អាទិភាពទី ២៖ គម្រោងជួសជុលនិងស្ថាបនាពន្ធនាគារ។
- ✓ អាទិភាពទី ៣៖ គម្រោងគាំទ្រនានាលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមការចាំបាច់។

▪ វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

- ✓ អាទិភាពទី ១៖ គម្រោងជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ ការគាំទ្រតម្រូវការទីផ្សារការងារ និងលើកកម្ពស់ផលិតកម្ម។
- ✓ គម្រោងពហុឆ្នាំដែលត្រូវសាងសង់បន្ត ឬបញ្ចប់ ដើម្បីបង្កប់ប្រសិទ្ធភាពសេដ្ឋកិច្ច សង្គម។
- ✓ អាទិភាពទី ២៖ គម្រោងបំពាក់ឧបករណ៍ និងសម្ភារៈបច្ចេកទេសចាំបាច់លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ✓ គម្រោងថ្មីដែលមានការសិក្សាច្បាស់លាស់ និងមានផលប្រយោជន៍ចំពោះវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់។

▪ វិស័យទឹកស្អាត៖

- ✓ អាទិភាពទី ១៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបណ្តាញចែកចាយទឹកស្អាត។
- ✓ អាទិភាពទី ២៖ គម្រោងបំពាក់ឧបករណ៍ពិសោធន៍ និងសម្ភារៈបច្ចេកទេស។

យ-ចំណាយមូលធនវិនិយោគដោយហិរញ្ញប្បទានសហប្រតិបត្តិការដោយដៃគូអភិវឌ្ឍ៖ ក្រសួង ស្ថាប័នចំនួន ១០ ដែលនឹងទទួលបាននូវការវិភាគជីវភាពជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) ព្រមទាំងក្រសួង ស្ថាប័នដទៃទៀត ដែលបាននិងកំពុងទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ឬគ្រោងនឹងទទួលបានហិរញ្ញប្បទាន ស្របតាមកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (២០២៦-២០២៨) ត្រូវគ្រោងឱ្យបានត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា ឬការសន្យាតាមរយៈយន្តការផ្សេងៗ។

៣០-ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ៖ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងអនុលោមភាពនៃ ការរៀបចំ និងការអនុវត្តផែនការលទ្ធកម្មប្រចាំឆ្នាំ ក៏ដូចជាដើម្បីធានាឱ្យការរៀបចំថវិកាប្រចាំឆ្នាំកាន់តែមានប្រសិទ្ធភាព ជាពិសេសធានាឱ្យថវិកាអាចអនុវត្តបានភ្លាមចាប់ពីខែ មករា នៃឆ្នាំសារពើពន្ធ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញ រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មាន ភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំសម្រាប់មុខចំណាយដែលត្រូវអនុវត្ត នីតិវិធីលទ្ធកម្ម ដោយផ្អែកលើកញ្ចប់ថវិកាដែលគ្រោងស្នើសុំមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដូច្នេះ, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់ មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវភ្ជាប់ផែនការលទ្ធកម្មមកជាមួយនឹងសំណើគម្រោង ថវិកាឆ្នាំ ២០២៦ របស់ខ្លួនចំនួនពីរច្បាប់ (១ ច្បាប់បញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និង ១ ច្បាប់ទៀតបញ្ជូនទៅ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) សម្រាប់ការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងការចរចាភ្ជាប់ថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង។ គោលការណ៍ និងនីតិវិធីនៃការរៀបចំផែនការលទ្ធកម្ម ត្រូវ អនុលោមតាមបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំផែនការលទ្ធកម្ម។

បន្ទាប់មក, ផ្អែកលើស្មារតី និងលទ្ធផលនៃការចរចាភ្ជាប់ថវិកា ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល) ត្រូវកែសម្រួលសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមានសង្គតិភាពជាមួយនឹងកញ្ចប់ ថវិកាដែលទទួលបាននៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង រួចបញ្ជូនសេចក្តីព្រាងផែនការលទ្ធកម្ម ប្រចាំឆ្នាំដែលបានកែសម្រួលរួចនេះ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យ៉ាងយូរបំផុតត្រឹមសប្តាហ៍ទី ៣ ខែ វិច្ឆិកា ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានពេលគ្រប់គ្រាន់សម្រាប់ពិនិត្យ និងអនុម័តឱ្យបានមុនថ្ងៃទី ៣១ ខែ ធ្នូ មុនឆ្នាំអនុវត្តថវិកា។

៣១-ការរៀបចំផែនការជួញដូរឬប្រទាន៖ ត្រូវធ្វើឡើងដំណាលគ្នានឹងការរៀបចំគម្រោងផែនការលទ្ធកម្ម ប្រចាំឆ្នាំ សម្រាប់ពិនិត្យនិងពិភាក្សាក្នុងកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ។ ក្នុងអំឡុងពេលប្រជុំការពារ គម្រោងថវិកា មិនតម្រូវឱ្យពិនិត្យមើលលម្អិតលើតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានទេ ប៉ុន្តែក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារ ប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវធានាថាមុខចំណាយថវិកាដែលត្រូវយកមករៀបចំតារាង ឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន មិនត្រូវត្រួតគ្នានឹងមុខចំណាយថវិកាដែលត្រូវបានគ្រោងទុកសម្រាប់អនុវត្តកិច្ច- លទ្ធកម្មសាធារណៈ, តាមនីតិវិធីទូទាត់ត្រង់ និង តាមនីតិវិធីចំណាយផ្សេងទៀតទេ។

៣២-ការផ្តល់របាយការណ៍សមិទ្ធកម្ម៖ ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំ) ដែលអនុវត្តថវិកាសមិទ្ធកម្ម ត្រូវតែផ្តល់របាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកាឆ្នាំ ២០២៤ មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្ត ហើយ

ក៏ជាកម្មវត្ថុសម្រាប់ការលើកទឹកចិត្ត ឬការកាត់បន្ថយគម្រោងចំណាយឆ្នាំ ២០២៦ ផងដែរ។ នៅពេលពិភាក្សា និង ចរចាថវិកា ក្រសួង ស្ថាប័ននីមួយៗត្រូវតែរៀបចំជាបទបង្ហាញអំពីរបាយការណ៍សមិទ្ធកម្មឆ្នាំ ២០២៤ របាយការណ៍ សមិទ្ធកម្មពាក់កណ្តាលឆ្នាំ ២០២៥ និងការគ្រោងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ ២០២៦។

៣៣-ទន្ទឹមនេះ, ក្នុងគោលដៅដើម្បីធានាបាននូវការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្មនៅឆ្នាំ ២០២៦, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការពិភាក្សាចរចាថវិកា ដោយផ្ដោតលើអភិក្រមចំរុះ ដែលបំពេញគ្នាទៅវិញ ទៅមក និងមានលក្ខណៈទន់ភ្លន់ គឺ៖ តាមរចនាសម្ព័ន្ធកម្មវិធី ដែលរួមមានតាមកម្មវិធី អនុកម្មវិធី និងតាម សកម្មភាពការងារ ឬទៅតាមមុខសញ្ញាចំណាយ អាស្រ័យលើកត្តាជាក់ស្តែងនៃរចនាសម្ព័ន្ធថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័ននីមួយៗ។ អភិក្រមថ្មីនេះ នឹងជួយកាត់បន្ថយបានជាអតិបរមានូវការចរចាថវិកាផ្នែកលើធាតុចូល (Input) ដោយគម្រង់ការពិភាក្សាថវិកាដោយផ្អែកលើសកម្មភាព (Activity) និងធាតុចេញ (Output) ជាសំខាន់វិញ។ ទោះជាយ៉ាងនេះក្តី, ការចរចាដោយផ្អែកលើធាតុចូលក៏នៅតែត្រូវបានគិតគូរលើមុខចំណាយមួយចំនួននៃក្រសួង ស្ថាប័នខ្លះ ដែលត្រូវបានអនុញ្ញាតឱ្យរៀបចំថវិកាសមិទ្ធកម្ម តាមទម្រង់មានលក្ខណៈស្រាល ជាពិសេស ក្រសួង ស្ថាប័ន ស្ថិតក្នុងវិស័យរដ្ឋបាលទូទៅ និងវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

៣៤-ការបម្រែបម្រួលនៃការគ្រោងថវិកាតាមកម្មវិធី៖ ផ្អែកលើមូលដ្ឋាននៃច្បាប់ថវិកាឆ្នាំ ២០២៥ ដែលកំពុង អនុវត្ត, ក្នុងការរៀបចំថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ អាចពិនិត្យផងដែរទៅដល់បម្រែបម្រួលនៃថវិកាក្នុងអំឡុងពេល អនុវត្តដែលទាក់ទងទៅនឹងបណ្តាមូលហេតុដូចខាងក្រោម៖

- ចលនាឥណទានដែលបានធ្វើឡើងក្នុងឆ្នាំកំពុងអនុវត្ត ដូចជាការបង្វែរឥណទានថវិកាផ្ទៃក្នុង ជំពូក ឬពីជំពូកមួយទៅជំពូកមួយទៀតផ្ទៃក្នុង ឬពីកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៅ កម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពមួយទៀត ដែលធ្វើឱ្យឥណទានដើមឆ្នាំរបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ មានការប្រែប្រួល,
- ការផ្ទេរឥណទានថវិកាបន្ថែមសម្រាប់ផលប្រយោជន៍របស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញ រាជធានី ខេត្ត ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។

៣៥-អនុវត្តតាមប្រកាសលេខ ៣៥៤ សហវ.ប្រក ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ ស្តីពីការដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីការគណនេយ្យនៃទ្រព្យសកម្មរយៈពេលវែង, នៅឆ្នាំ ២០២៥ នេះ, ក្រសួង ស្ថាប័ន ចំនួន ១៤ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ), ក្រសួង សុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធម្មការ និងសាសនា, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងវៃ និងថាមពល, ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងការពារជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានជ្រើសរើសឱ្យអនុវត្តសាកល្បងនូវគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីការគណនេយ្យ នៃទ្រព្យសកម្មរយៈពេលវែង។ សម្រាប់ការគ្រោងថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័នចំនួន ១០ រួមមាន៖ ក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងព័ត៌មាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,

ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អាជ្ញាធរសេដ្ឋកិច្ចជាតិ, អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានជ្រើសរើសបន្ថែមសម្រាប់ការអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីកាតព្វកិច្ចនៃទ្រព្យសកម្មរយៈពេលវែង ដោយតម្រូវឱ្យផ្លាស់ប្តូរការគ្រោងថវិការបស់ខ្លួនលើមុខចំណាយជាសាវ័ន្តមួយចំនួន (ខ. ចំណាយទិញថយន្ត និងចំណាយទិញទោចក្រយានយន្ត) ដែលមានចរិតជាចំណាយមូលធន ដោយប្តូរពីការគ្រោងក្នុងជំពូក ៦០ និងជំពូក ៦១ នៃថវិកាចំណាយចរន្ត ទៅគ្រោងក្នុងជំពូក ២០, ជំពូក ២១ ឬជំពូក ២៣ នៃចំណាយមូលធនវិញ ស្របតាមវិធីសាស្ត្រដែលមានចែងលម្អិតក្នុងគោលការណ៍ណែនាំនេះ។

៣៦-ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវពង្រឹងគុណភាពក្រុមការងារថវិការបស់ខ្លួន និងត្រូវផ្តល់កិច្ចសហការគ្នាទៅវិញទៅមកជាប្រចាំឱ្យបានពេញលេញក្នុងកម្រិតបច្ចេកទេស ជាមួយក្រុមការងារថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) សំដៅបង្កើនប្រសិទ្ធភាព និងភាពទាន់ពេលវេលានៃការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ននីមួយៗ។

៤.៣-កាលវេលានៃការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៦

៣៧-រាជរដ្ឋាភិបាលមានកាតព្វកិច្ចរៀបចំឱ្យបានទាន់ពេលវេលាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។ ក្នុងកិច្ចដំណើរការនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវដឹកនាំការរៀបចំ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ និងសំណុំឯកសារពាក់ព័ន្ធ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើដោយព្រះរាជក្រម ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ស្របតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣។ ដូចនេះ, ឯកសារផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៦ ដែលក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវដាក់មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាឯកសារចាំបាច់មិនអាចខ្វះបានសម្រាប់ការចរចាថវិកាទាំងកម្រិតបច្ចេកទេស និងការចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើយុត្តិកម្មកញ្ចប់ថវិការបស់ខ្លួន។

ក្នុងន័យនេះ, ក្នុងករណីដែលក្រសួង ស្ថាប័ន ឬមន្ទីរជំនាញរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនាមួយមិនបានបំពេញ និងផ្តល់ព័ត៌មានគ្រប់គ្រាន់ទៅតាមគោលការណ៍ និងតារាងគំរូ ដែលភ្ជាប់ជាមួយសារាចរនេះ នោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវជូនព័ត៌មានទៅក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត ឬរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនោះឱ្យបានទាន់ពេល ដើម្បីធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសិទ្ធិគ្រប់គ្រាន់ក្នុងការយកមូលដ្ឋានត្រឹមកម្រិតពិតប្រាកដចំណាយគោល ដោយប្រើគោលការណ៍កំណត់កញ្ចប់តាមជំពូកខាងលើ សម្រាប់កំណត់គម្រោងថវិការបស់ក្រសួង ស្ថាប័ន ឬមន្ទីរជំនាញរាជធានី ខេត្ត ឬរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនោះ ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ឱ្យបានទាន់ពេល និងគ្រប់ជ្រុងជ្រោយ។

៥-សេចក្តីសន្និដ្ឋាន

៣៨-សភាចរនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកលើគោលបំណងចម្បង ដែលត្រូវបានកំណត់ក្នុង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ពោលគឺ «ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការពង្រឹងប្រសិទ្ធភាព និងធានាថិរភាពហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពស់ សមធម៌សង្គម ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍឆ្ពោះទៅចក្ខុវិស័យកម្ពុជា ២០៥០»។ យ៉ាងណាមិញ, ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ បានផ្តល់ជាទស្សនវិស័យអំពីនិន្នាការចំណូល និងចំណាយ ថវិកាជាតិ ក៏ដូចជាលំហថវិកា ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចមានលទ្ធភាពដោះស្រាយបាននូវតម្រូវការ ចំណាយជាយុទ្ធសាស្ត្រ និងជាអាទិភាពសម្រាប់រយៈពេលខ្លី និងមធ្យម ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា ខ្លាំងពីកត្តាខាងក្រៅ ជាពិសេសដោយសារការដាក់ចេញនូវវិធានការគោលនយោបាយពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក។ សំខាន់ជាងនេះទៀត, ការផ្តល់ព័ត៌មានចំណាយគោលសម្រាប់គ្រប់ក្រសួង ស្ថាប័ន និងព័ត៌មាន ចំណាយគោលសម្រាប់ឧបត្ថម្ភធនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល បានផ្តល់ជាព័ត៌មានដល់គ្រប់ក្រសួង ស្ថាប័ន អំពីភាពអាចប៉ាន់ប្រមាណបាននៃធនធានថវិកាដែលអាចទទួលបាន, ក្នុងបរិការណ៍បច្ចុប្បន្នដែលប្រកបដោយ ហានិភ័យខ្ពស់នេះ, សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំគម្រោងថវិកា ឆ្នាំ ២០២៦ ព្រមជាមួយនឹងការផ្តល់នូវការណែនាំអំពីគោលការណ៍ និងបច្ចេកទេសនៃការគ្រោងចំណូល និង ចំណាយ ជាពិសេសផ្តល់លទ្ធភាពដល់គ្រប់ក្រសួង ស្ថាប័ន អាចធ្វើអាទិភាពប្រើប្រាស់នីយកម្មមុខចំណាយ និងធ្វើវិបាកកម្ម ចំណាយជាមួយនឹងធនធានដែលមាន ដើម្បីធានាជោគជ័យក្នុងការអនុវត្តគោលនយោបាយគន្លឹះនានារបស់ រាជរដ្ឋាភិបាល។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តតាមដាន ដោយយកចិត្តទុកដាក់លើការវិវត្ត និងវាយតម្លៃសភាពការណ៍ឡើងវិញ មុនពេលរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ដើម្បីកែសម្រួលក្របខ័ណ្ឌនេះតាមការចាំបាច់ និងតាមការណ៍ជាក់ស្តែង ជាពិសេសក្នុងកាលៈទេសៈដែលសភាពការណ៍មិនអំណោយផល។

៣៩-ទោះជាយ៉ាងណាក្តី, ដើម្បីឱ្យគោលដៅទាំងឡាយដែលបានដាក់ចេញក្នុងសភាចរនេះ អាចអនុវត្ត សម្រេចបានជោគជ័យ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំថែមទៀត ប្រកបដោយឆន្ទៈប្តេជ្ញាថា ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបថ និងផ្គត់ផ្គង់ក្នុងការរៀបចំថវិកា ដោយខិតខំ គោរពឱ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសភាចរនេះ។ ទន្ទឹមនេះ, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ ត្រូវបន្តជំរុញការលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ដើម្បីមិនត្រឹមតែអាចបង្កើន សក្តានុពលនៃតួនាទីរបស់ថវិកា ឱ្យទៅជាឧបករណ៍សម្រាប់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាចន្លងដឹកនាំសម្រាប់ទ្រទ្រង់ដល់ការដ្ឋានកម្មវិធីកែទម្រង់ដទៃទៀតផងដែរ។

៤០-ពេលទទួលបានសភាចរនេះ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ រដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវរៀបចំជាការប្រញាប់នូវ ផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ ឆ្នាំ ២០២៦-២០២៨ ដែលមានវិសាលភាពគ្របដណ្តប់ទាំងផែនការយុទ្ធសាស្ត្រថវិការបស់មន្ទីរជំនាញរាជធានី ខេត្ត,

គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ), និងគម្រោងចំណូល-ចំណាយឆ្នាំ ២០២៦ និងធ្វើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) ចំនួនពីរច្បាប់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ ជាក់ហិត ដើម្បីមានពេលគ្រប់គ្រាន់សម្រាប់ការពិភាក្សាថវិកាកម្រិតបច្ចេកទេស ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៥ និង ការពិភាក្សាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៥។ ក្នុងការអនុវត្ត សារាចរនេះ, ប្រសិនបើក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំង រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ មានចំណុចណាមួយមិនច្បាស់លាស់ខាងផ្នែកបច្ចេកទេស ត្រូវទាក់ទងជាបន្ទាន់ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា)។

៤១-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និងមន្ទីរជំនាញ រាជធានី ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥



សម្តេចមហាបវររដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចមហាបវររដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- គ្រប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
- គ្រប់មន្ទីរជំនាញរាជធានី ខេត្ត
- គ្រប់គណៈអភិបាលក្រុង ស្រុក
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

លេខ: ៣៧៩ អយក.ចល
បានបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ
 ថ្ងៃ ២០ ខែ ឧសភា ឆ្នាំ ២០២៥
 រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥
ក្រុមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
គេហទំព័រ

ឧបនាយករដ្ឋមន្ត្រី

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
ក. វិស័យរដ្ឋបាលទូទៅ			
០១. ព្រះបរមរាជវាំង	88.617	90.413	92.232
សរុបចំណាយចរន្ត	88.617	90.413	92.232
- បន្ទុកបុគ្គលិក *	41.256	41.702	42.104
- មិនមែនបន្ទុកបុគ្គលិក	47.361	48.711	50.129
០២. រដ្ឋសភា	186.683	191.984	197.229
សរុបចំណាយចរន្ត	186.683	191.984	197.229
- បន្ទុកបុគ្គលិក *	114.046	116.178	118.096
- មិនមែនបន្ទុកបុគ្គលិក	72.637	75.806	79.133
០៣. ព្រឹទ្ធសភា	98.739	101.131	103.475
សរុបចំណាយចរន្ត	98.739	101.131	103.475
- បន្ទុកបុគ្គលិក *	62.953	64.064	65.063
- មិនមែនបន្ទុកបុគ្គលិក	35.786	37.067	38.412
០៤. ក្រុមប្រឹក្សាធម្មនុញ្ញ	14.997	15.276	15.547
សរុបចំណាយចរន្ត	14.997	15.276	15.547
- បន្ទុកបុគ្គលិក *	12.340	12.493	12.631
- មិនមែនបន្ទុកបុគ្គលិក	2.657	2.783	2.916
០៥.១. ទីស្តីការគណៈរដ្ឋមន្ត្រី	564.566	571.369	578.114
សរុបចំណាយចរន្ត	564.566	571.369	578.114
- បន្ទុកបុគ្គលិក *	85.281	87.926	90.305
- មិនមែនបន្ទុកបុគ្គលិក	479.285	483.443	487.809
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	11.111	11.444	11.788
០៥.៤. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	12.270	12.985	13.743
សរុបចំណាយចរន្ត	12.250	12.965	13.723
- បន្ទុកបុគ្គលិក *	2.241	2.280	2.314
- មិនមែនបន្ទុកបុគ្គលិក	10.009	10.685	11.409

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
សរុបចំណាយមូលធន	20	20	20
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	20	20	20
+ គម្រោងវិនិយោគផ្ទាល់	20	20	20
• ទ្រព្យសកម្មរយៈពេលវែង	20	20	20
០៨. ក្រសួងអធិការកិច្ច	48.826	51.189	53.490
១. ក្រសួង	26.878	28.114	29.307
សរុបចំណាយចរន្ត	26.878	28.114	29.307
- បន្ទុកបុគ្គលិក *	16.254	16.960	17.596
- មិនមែនបន្ទុកបុគ្គលិក	10.624	11.154	11.711
៩. មន្ទីរជំនាញ	21.948	23.075	24.183
សរុបចំណាយចរន្ត	21.948	23.075	24.183
- បន្ទុកបុគ្គលិក *	9.273	9.767	10.211
- មិនមែនបន្ទុកបុគ្គលិក	12.675	13.308	13.972
០៩. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	186.936	195.377	203.834
សរុបចំណាយចរន្ត	186.936	195.377	203.834
- បន្ទុកបុគ្គលិក *	64.224	66.924	69.353
- មិនមែនបន្ទុកបុគ្គលិក	122.712	128.453	134.481
១០. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	1.146.729	1.293.836	1.435.024
១. ក្រសួង	1.114.012	1.259.406	1.398.912
សរុបចំណាយចរន្ត	1.107.882	1.237.262	1.371.165
- បន្ទុកបុគ្គលិក *	188.304	198.151	207.012
- មិនមែនបន្ទុកបុគ្គលិក	919.578	1.039.112	1.164.153
ក្នុងនោះ ៖			
+ គ្រឹះស្ថានសាធារណៈរដ្ឋបាល	8.925	9.193	9.469
+ ជំពូក ៦៦ : បន្ទុកហិរញ្ញវត្ថុ	721.830	833.091	949.445

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
សរុបចំណាយមូលធន	6.130	22.143	27.747
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	6.130	22.143	27.747
+ គម្រោងវិនិយោគផ្ទាល់	6.130	22.143	27.747
• គម្រោងវិនិយោគសាធារណៈ	6.100	22.113	27.717
• ទ្រព្យសកម្មរយៈពេលវែង	30	30	30
៩. មន្ទីរជំនាញ	32.718	34.431	36.111
សរុបចំណាយចរន្ត	32.368	34.081	35.761
- បន្ទុកបុគ្គលិក *	13.831	14.618	15.326
- មិនមែនបន្ទុកបុគ្គលិក	18.537	19.463	20.435
សរុបចំណាយមូលធន	350	350	350
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	350	350	350
+ គម្រោងវិនិយោគផ្ទាល់	350	350	350
• ទ្រព្យសកម្មរយៈពេលវែង	350	350	350
១៤. ក្រសួងផែនការ	89.932	94.353	98.498
១. ក្រសួង	48.017	50.065	51.974
សរុបចំណាយចរន្ត	48.017	50.065	51.974
- បន្ទុកបុគ្គលិក *	30.849	32.466	33.920
- មិនមែនបន្ទុកបុគ្គលិក	17.168	17.600	18.053
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	2.397	2.469	2.543
៩. មន្ទីរជំនាញ	41.915	44.288	46.525
សរុបចំណាយចរន្ត	41.915	44.288	46.525
- បន្ទុកបុគ្គលិក *	28.347	30.043	31.569
- មិនមែនបន្ទុកបុគ្គលិក	13.568	14.245	14.956
២៨. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	250.670	255.819	260.822
១. ក្រសួង	205.484	207.882	210.250
សរុបចំណាយចរន្ត	205.484	207.882	210.250
- បន្ទុកបុគ្គលិក *	23.287	24.451	25.498
- មិនមែនបន្ទុកបុគ្គលិក	182.197	183.431	184.751

ពិគ្រោះយោបល់គោលនយោបាយ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
៩. មន្ទីរជំនាញ	45.186	47.937	50.573
សរុបចំណាយចរន្ត	45.186	47.937	50.573
- បន្ទុកបុគ្គលិក *	31.675	33.483	35.110
- មិនមែនបន្ទុកបុគ្គលិក	13.511	14.454	15.462
៣០. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត	106.468	343.437	350.959
សរុបចំណាយចរន្ត	106.468	343.437	350.959
- បន្ទុកបុគ្គលិក *	26.831	27.490	28.083
- មិនមែនបន្ទុកបុគ្គលិក	79.637	315.947	322.876
៣១. អង្គជំនាញសេវាសាធារណៈ	15.384	16.017	16.627
សរុបចំណាយចរន្ត	15.384	16.017	16.627
- បន្ទុកបុគ្គលិក *	9.980	10.345	10.672
- មិនមែនបន្ទុកបុគ្គលិក	5.404	5.673	5.955
៣៣. ស្ថាប័នប្រតិបត្តិការសេវាសាធារណៈ	54.444	56.158	57.849
សរុបចំណាយចរន្ត	54.444	56.158	57.849
- បន្ទុកបុគ្គលិក *	33.911	34.632	35.281
- មិនមែនបន្ទុកបុគ្គលិក	20.533	21.526	22.568
៣៤. ក្រសួងមុខងារសាធារណៈ	71.161	74.148	76.991
១. ក្រសួង	43.755	45.294	46.730
សរុបចំណាយចរន្ត	43.755	45.294	46.730
- បន្ទុកបុគ្គលិក *	24.412	25.615	26.697
- មិនមែនបន្ទុកបុគ្គលិក	19.343	19.680	20.033
៩. មន្ទីរជំនាញ	27.406	28.854	30.261
សរុបចំណាយចរន្ត	27.406	28.854	30.261
- បន្ទុកបុគ្គលិក *	13.399	14.147	14.819
- មិនមែនបន្ទុកបុគ្គលិក	14.007	14.707	15.442

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
ខ. វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ			
០៦. ក្រសួងការពារជាតិ	2.998.181	3.155.375	3.299.780
សរុបចំណាយចរន្ត	2.998.181	3.155.375	3.299.780
- បន្ទុកបុគ្គលិក *	2.583.315	2.720.869	2.844.653
- មិនមែនបន្ទុកបុគ្គលិក	414.866	434.505	455.127
០៧.១. ក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ	1.909.021	2.008.229	2.103.939
សរុបចំណាយចរន្ត	1.899.021	1.998.229	2.089.939
- បន្ទុកបុគ្គលិក *	1.545.124	1.628.117	1.702.802
- មិនមែនបន្ទុកបុគ្គលិក	353.897	370.112	387.138
សរុបចំណាយមូលធន	10.000	10.000	14.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	10.000	10.000	14.000
+ គម្រោងវិនិយោគផ្ទាល់	10.000	10.000	14.000
• គម្រោងវិនិយោគសាធារណៈ	10.000	10.000	14.000
០៧.២. ក្រសួងមហាផ្ទៃ-រដ្ឋបាលទូទៅ	415.579	440.787	482.841
សរុបចំណាយចរន្ត	381.979	401.613	420.084
- បន្ទុកបុគ្គលិក *	265.001	279.288	292.144
- មិនមែនបន្ទុកបុគ្គលិក	116.978	122.325	127.940
សរុបចំណាយមូលធន	33.600	39.174	62.757
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	6.000	6.000	8.000
+ គម្រោងវិនិយោគផ្ទាល់	6.000	6.000	8.000
• គម្រោងវិនិយោគសាធារណៈ	6.000	6.000	8.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	27.600	33.174	54.757
២៦. ក្រសួងយុត្តិធម៌	226.412	236.729	246.633
១. ក្រសួង	100.763	104.566	108.261
សរុបចំណាយចរន្ត	100.763	104.566	108.261
- បន្ទុកបុគ្គលិក *	55.205	57.198	58.992
- មិនមែនបន្ទុកបុគ្គលិក	45.558	47.368	49.269

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
១.១.យុត្តិធម៌	65.181	67.255	69.307
សរុបចំណាយចរន្ត	65.181	67.255	69.307
- បន្ទុកបុគ្គលិក *	30.997	31.826	32.573
- មិនមែនបន្ទុកបុគ្គលិក	34.184	35.428	36.735
១.២.តុលាការកំពូល	7.889	8.301	8.688
សរុបចំណាយចរន្ត	7.889	8.301	8.688
- បន្ទុកបុគ្គលិក *	5.746	6.053	6.329
- មិនមែនបន្ទុកបុគ្គលិក	2.143	2.249	2.360
១.៣.សាលាឧទ្ធរណ៍	22.225	23.401	24.514
សរុបចំណាយចរន្ត	22.225	23.401	24.514
- បន្ទុកបុគ្គលិក *	15.009	15.825	16.559
- មិនមែនបន្ទុកបុគ្គលិក	7.216	7.576	7.955
១.៤.ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម	5.468	5.609	5.751
សរុបចំណាយចរន្ត	5.468	5.609	5.751
- បន្ទុកបុគ្គលិក *	3.453	3.494	3.531
- មិនមែនបន្ទុកបុគ្គលិក	2.015	2.115	2.220
៩. មន្ទីរជំនាញ	125.649	132.163	138.372
សរុបចំណាយចរន្ត	125.649	132.163	138.372
- បន្ទុកបុគ្គលិក *	79.354	83.555	87.335
- មិនមែនបន្ទុកបុគ្គលិក	46.295	48.608	51.038
៣៦. រដ្ឋលេខាធិការដ្ឋានអិច្វីការព្រំដែន	20.621	21.515	22.433
សរុបចំណាយចរន្ត	20.621	21.515	22.433
- បន្ទុកបុគ្គលិក *	5.342	5.472	5.589
- មិនមែនបន្ទុកបុគ្គលិក	15.279	16.043	16.845

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
គ. វិស័យសង្គមកិច្ច			
១១. ក្រសួងព័ត៌មាន	88.230	92.208	96.049
១. ក្រសួង	58.613	61.216	63.714
សរុបចំណាយចរន្ត	58.613	61.216	63.714
- បន្ទុកបុគ្គលិក *	35.835	37.399	38.806
- មិនមែនបន្ទុកបុគ្គលិក	22.778	23.817	24.909
៩. មន្ទីរជំនាញ	29.617	30.991	32.334
សរុបចំណាយចរន្ត	29.617	30.991	32.334
- បន្ទុកបុគ្គលិក *	15.454	16.121	16.721
- មិនមែនបន្ទុកបុគ្គលិក	14.163	14.871	15.614
១២. ក្រសួងសុខាភិបាល	1.691.912	1.755.362	1.889.858
១. ក្រសួង	1.675.888	1.737.065	1.869.418
សរុបចំណាយចរន្ត	1.185.713	1.205.581	1.225.360
- បន្ទុកបុគ្គលិក *	157.039	165.739	173.567
- មិនមែនបន្ទុកបុគ្គលិក	1.028.674	1.039.842	1.051.793
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	114.470	117.904	121.441
សរុបចំណាយមូលធន	490.175	531.484	644.058
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	60.000	80.000	170.000
+ គម្រោងវិនិយោគផ្ទាល់	60.000	80.000	170.000
• គម្រោងវិនិយោគសាធារណៈ	60.000	80.000	170.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	430.175	451.484	474.058
៩. មន្ទីរជំនាញ	16.024	18.297	20.440
សរុបចំណាយចរន្ត	16.024	18.297	20.440
- បន្ទុកបុគ្គលិក *	6.265	7.948	9.461
- មិនមែនបន្ទុកបុគ្គលិក	9.759	10.348	10.979

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
១៦. ក្រសួងអប់រំ យុវជន និងកីឡា	2.611.733	2.764.949	2.985.084
១. ក្រសួង	1.035.975	1.103.725	1.242.035
សរុបចំណាយចរន្ត	576.623	595.405	613.799
- បន្ទុកបុគ្គលិក *	135.489	143.515	150.399
- មិនមែនបន្ទុកបុគ្គលិក	441.133	451.890	463.400
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	19.572	20.159	20.764
សរុបចំណាយមូលធន	459.352	508.320	628.236
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	80.000	110.000	210.000
+ គម្រោងវិនិយោគផ្ទាល់	80.000	110.000	210.000
• គម្រោងវិនិយោគសាធារណៈ	80.000	110.000	210.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	379.352	398.320	418.236
៩. មន្ទីរជំនាញ	1.575.758	1.661.224	1.743.048
សរុបចំណាយចរន្ត	1.575.758	1.661.224	1.743.048
- បន្ទុកបុគ្គលិក *	1.328.398	1.401.849	1.470.817
- មិនមែនបន្ទុកបុគ្គលិក	247.360	259.375	272.231
១៨. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	177.582	182.396	186.940
១. ក្រសួង	141.998	145.167	148.123
សរុបចំណាយចរន្ត	141.998	145.167	148.123
- បន្ទុកបុគ្គលិក *	46.714	49.188	51.415
- មិនមែនបន្ទុកបុគ្គលិក	95.284	95.979	96.708
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	77.565	79.892	82.289
៩. មន្ទីរជំនាញ	35.584	37.229	38.817
សរុបចំណាយចរន្ត	35.584	37.229	38.817
- បន្ទុកបុគ្គលិក *	21.044	21.977	22.817
- មិនមែនបន្ទុកបុគ្គលិក	14.540	15.252	16.000

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
១៩. ក្រសួងបរិស្ថាន	96.607	101.489	106.138
១. ក្រសួង	46.666	48.827	50.917
សរុបចំណាយចរន្ត	46.666	48.827	50.917
- បន្ទុកបុគ្គលិក *	22.690	23.888	24.966
- មិនមែនបន្ទុកបុគ្គលិក	23.976	24.939	25.950
៩. មន្ទីរជំនាញ	49.941	52.662	55.221
សរុបចំណាយចរន្ត	49.941	52.662	55.221
- បន្ទុកបុគ្គលិក *	35.110	37.093	38.877
- មិនមែនបន្ទុកបុគ្គលិក	14.831	15.569	16.344
២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	2.311.499	2.315.671	2.319.670
១. ក្រសួង	2.258.121	2.260.401	2.262.551
សរុបចំណាយចរន្ត	2.258.121	2.260.401	2.262.551
- បន្ទុកបុគ្គលិក *	34.732	36.355	37.816
- មិនមែនបន្ទុកបុគ្គលិក	2.223.389	2.224.046	2.224.736
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	32.417	33.390	34.391
៩. មន្ទីរជំនាញ	53.378	55.270	57.119
សរុបចំណាយចរន្ត	53.378	55.270	57.119
- បន្ទុកបុគ្គលិក *	16.731	17.650	18.477
- មិនមែនបន្ទុកបុគ្គលិក	36.647	37.620	38.642
២៣. ក្រសួងធម្មការ និងសាសនា	75.673	78.306	80.817
១. ក្រសួង	32.004	33.062	34.073
សរុបចំណាយចរន្ត	32.004	33.062	34.073
- បន្ទុកបុគ្គលិក *	21.892	22.565	23.171
- មិនមែនបន្ទុកបុគ្គលិក	10.112	10.497	10.902

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
៩. មន្ទីរជំនាញ	43.669	45.243	46.745
សរុបចំណាយចរន្ត	43.669	45.243	46.745
- បន្ទុកបុគ្គលិក *	32.006	33.016	33.924
- មិនមែនបន្ទុកបុគ្គលិក	11.663	12.228	12.820
២៤. ក្រសួងកិច្ចការនារី	50.017	52.093	54.127
១. ក្រសួង	20.215	20.963	21.694
សរុបចំណាយចរន្ត	20.215	20.963	21.694
- បន្ទុកបុគ្គលិក *	8.421	8.778	9.099
- មិនមែនបន្ទុកបុគ្គលិក	11.794	12.185	12.595
៩. មន្ទីរជំនាញ	29.802	31.130	32.433
សរុបចំណាយចរន្ត	29.552	30.880	32.183
- បន្ទុកបុគ្គលិក *	12.701	13.315	13.867
- មិនមែនបន្ទុកបុគ្គលិក	16.851	17.566	18.316
សរុបចំណាយមូលធន	250	250	250
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	250	250	250
+ គម្រោងវិនិយោគផ្ទាល់	250	250	250
• ទ្រព្យសកម្មរយៈពេលវែង	250	250	250
៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	536.980	559.940	590.017
១. ក្រសួង	502.688	523.522	551.483
សរុបចំណាយចរន្ត	331.836	341.727	351.348
- បន្ទុកបុគ្គលិក *	100.884	106.542	111.634
- មិនមែនបន្ទុកបុគ្គលិក	230.952	235.185	239.714
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	11.420	11.762	12.115
សរុបចំណាយមូលធន	170.852	181.795	200.135
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	12.000	15.000	25.000
+ គម្រោងវិនិយោគផ្ទាល់	12.000	15.000	25.000
• គម្រោងវិនិយោគសាធារណៈ	12.000	15.000	25.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	158.852	166.795	175.135

ពិគ្រោះយោបល់ការងារ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
៩. មន្ទីរជំនាញ	34.292	36.418	38.533
សរុបចំណាយចរន្ត	34.292	36.418	38.533
- បន្ទុកបុគ្គលិក *	17.259	18.193	19.034
- មិនមែនបន្ទុកបុគ្គលិក	17.033	18.224	19.499
យ. វិស័យសេដ្ឋកិច្ច			
០៥.៣. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	43.113	44.861	46.503
សរុបចំណាយចរន្ត	43.113	44.861	46.503
- បន្ទុកបុគ្គលិក *	23.364	24.650	25.807
- មិនមែនបន្ទុកបុគ្គលិក	19.749	20.211	20.696
១៣. ក្រសួងរ៉ែ និងថាមពល	53.575	56.251	58.876
១. ក្រសួង	31.310	32.842	34.339
សរុបចំណាយចរន្ត	31.310	32.842	34.339
- បន្ទុកបុគ្គលិក *	15.213	15.962	16.635
- មិនមែនបន្ទុកបុគ្គលិក	16.097	16.881	17.703
៩. មន្ទីរជំនាញ	22.265	23.408	24.537
សរុបចំណាយចរន្ត	22.265	23.408	24.537
- បន្ទុកបុគ្គលិក *	8.859	9.338	9.769
- មិនមែនបន្ទុកបុគ្គលិក	13.406	14.071	14.768
១៥. ក្រសួងពាណិជ្ជកម្ម	97.647	102.655	107.512
១. ក្រសួង	73.038	76.745	80.323
សរុបចំណាយចរន្ត	73.038	76.745	80.323
- បន្ទុកបុគ្គលិក *	39.354	41.442	43.320
- មិនមែនបន្ទុកបុគ្គលិក	33.684	35.303	37.003
៩. មន្ទីរជំនាញ	24.609	25.910	27.188
សរុបចំណាយចរន្ត	24.609	25.910	27.188
- បន្ទុកបុគ្គលិក *	10.363	10.952	11.483
- មិនមែនបន្ទុកបុគ្គលិក	14.246	14.958	15.706

ពិគារបំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	640.927	674.765	714.894
១. ក្រសួង	533.468	561.132	595.270
សរុបចំណាយចរន្ត	197.828	208.060	217.944
- បន្ទុកបុគ្គលិក *	114.988	121.243	126.871
- មិនមែនបន្ទុកបុគ្គលិក	82.840	86.817	91.073
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	23.539	24.245	24.973
សរុបចំណាយមូលធន	335.640	353.072	377.326
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	7.000	8.000	15.000
+ គម្រោងវិនិយោគផ្ទាល់	7.000	8.000	15.000
• គម្រោងវិនិយោគសាធារណៈ	7.000	8.000	15.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	328.640	345.072	362.326
៩. មន្ទីរជំនាញ	107.459	113.633	119.624
សរុបចំណាយចរន្ត	107.459	113.633	119.624
- បន្ទុកបុគ្គលិក *	63.618	67.231	70.483
- មិនមែនបន្ទុកបុគ្គលិក	43.841	46.402	49.142
២០. ក្រសួងអភិវឌ្ឍន៍ជនបទ	1.364.951	1.450.220	1.688.014
១. ក្រសួង	1.312.193	1.393.978	1.628.238
សរុបចំណាយចរន្ត	168.593	170.698	172.794
- បន្ទុកបុគ្គលិក *	19.295	20.218	21.048
- មិនមែនបន្ទុកបុគ្គលិក	149.298	150.480	151.745
សរុបចំណាយមូលធន	1.143.600	1.223.280	1.455.444
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	150.000	180.000	360.000
+ គម្រោងវិនិយោគផ្ទាល់	150.000	180.000	360.000
• គម្រោងវិនិយោគសាធារណៈ	150.000	180.000	360.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	993.600	1.043.280	1.095.444

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
៩. មន្ទីរជំនាញ	52.757	56.242	59.777
សរុបចំណាយចរន្ត	52.757	56.242	59.777
- បន្ទុកបុគ្គលិក *	19.171	20.309	21.332
- មិនមែនបន្ទុកបុគ្គលិក	33.586	35.933	38.445
២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	342.249	449.601	457.806
១. ក្រសួង	321.694	427.964	435.100
សរុបចំណាយចរន្ត	113.700	118.793	123.929
- បន្ទុកបុគ្គលិក *	27.979	29.384	30.648
- មិនមែនបន្ទុកបុគ្គលិក	85.721	89.408	93.280
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	10.985	11.314	11.654
សរុបចំណាយមូលធន	207.994	309.171	311.171
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	10.000	10.000	12.000
+ គម្រោងវិនិយោគផ្ទាល់	10.000	10.000	12.000
• គម្រោងវិនិយោគសាធារណៈ	10.000	10.000	12.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	197.994	299.171	299.171
៩. មន្ទីរជំនាញ	20.555	21.638	22.706
សរុបចំណាយចរន្ត	20.555	21.638	22.706
- បន្ទុកបុគ្គលិក *	8.025	8.482	8.893
- មិនមែនបន្ទុកបុគ្គលិក	12.530	13.156	13.813
២៥. ក្រសួងសាធារណការ និងដឹកជញ្ជូន	2.687.571	2.823.476	3.134.104
១. ក្រសួង	2.623.840	2.756.465	3.063.900
សរុបចំណាយចរន្ត	396.757	400.528	404.166
- បន្ទុកបុគ្គលិក *	44.496	46.829	48.928
- មិនមែនបន្ទុកបុគ្គលិក	352.261	353.699	355.238

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
សរុបចំណាយមូលធន	2.227.083	2.355.937	2.659.734
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	250.000	280.000	480.000
+ គម្រោងវិនិយោគផ្ទាល់	250.000	280.000	480.000
• គម្រោងវិនិយោគសាធារណៈ	250.000	280.000	480.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	1.977.083	2.075.937	2.179.734
៩. មន្ទីរជំនាញ	63.731	67.012	70.204
សរុបចំណាយចរន្ត	63.731	67.012	70.204
- បន្ទុកបុគ្គលិក *	43.370	45.242	46.927
- មិនមែនបន្ទុកបុគ្គលិក	20.361	21.769	23.277
២៧. ក្រសួងទេសចរណ៍	92.440	95.749	98.984
១. ក្រសួង	64.711	66.658	68.566
សរុបចំណាយចរន្ត	64.711	66.658	68.566
- បន្ទុកបុគ្គលិក *	20.652	21.557	22.371
- មិនមែនបន្ទុកបុគ្គលិក	44.059	45.101	46.194
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	19.268	19.846	20.441
៩. មន្ទីរជំនាញ	27.729	29.092	30.418
សរុបចំណាយចរន្ត	27.729	29.092	30.418
- បន្ទុកបុគ្គលិក *	14.332	15.025	15.649
- មិនមែនបន្ទុកបុគ្គលិក	13.397	14.066	14.769
២៩. ក្រសួងធនធានទឹក និងឧតុនិយម	1.486.330	1.559.387	1.675.344
១. ក្រសួង	1.442.776	1.513.399	1.626.878
សរុបចំណាយចរន្ត	146.526	148.336	150.062
- បន្ទុកបុគ្គលិក *	23.178	24.421	25.540
- មិនមែនបន្ទុកបុគ្គលិក	123.348	123.915	124.522

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨

សម្រាប់ក្រសួង-ស្ថាប័ន

ឯកតា:លានរៀល

ក្រសួង ស្ថាប័ន	គម្រោង ថវិកាឆ្នាំ ២០២៦	គម្រោង ថវិកាឆ្នាំ ២០២៧	គម្រោង ថវិកាឆ្នាំ ២០២៨
សរុបចំណាយមូលធន	1.296.250	1.365.063	1.476.816
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	120.000	130.000	180.000
+ គម្រោងវិនិយោគផ្ទាល់	120.000	130.000	180.000
• គម្រោងវិនិយោគសាធារណៈ	120.000	130.000	180.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	1.176.250	1.235.063	1.296.816
៩. មន្ទីរជំនាញ	43.554	45.988	48.466
សរុបចំណាយចរន្ត	43.554	45.988	48.466
- បន្ទុកបុគ្គលិក *	18.308	19.049	19.717
- មិនមែនបន្ទុកបុគ្គលិក	25.246	26.938	28.749
៣៥. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	345.394	363.243	385.669
១. ក្រសួង	320.762	337.304	358.458
សរុបចំណាយចរន្ត	45.285	47.453	49.564
- បន្ទុកបុគ្គលិក *	21.707	22.813	23.808
- មិនមែនបន្ទុកបុគ្គលិក	23.578	24.640	25.756
ក្នុងនោះគ្រឹះស្ថានសាធារណៈរដ្ឋបាល	1.264	1.302	1.341
សរុបចំណាយមូលធន	275.477	289.851	308.894
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស	8.000	9.000	14.000
+ គម្រោងវិនិយោគផ្ទាល់	8.000	9.000	14.000
• គម្រោងវិនិយោគសាធារណៈ	8.000	9.000	14.000
- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស	267.477	280.851	294.894
៩. មន្ទីរជំនាញ	24.633	25.939	27.211
សរុបចំណាយចរន្ត	24.633	25.939	27.211
- បន្ទុកបុគ្គលិក *	11.639	12.297	12.889
- មិនមែនបន្ទុកបុគ្គលិក	12.994	13.642	14.323
៦. ចំណាយផ្សេងៗទៀត			
- ឧបត្ថម្ភធនដល់រដ្ឋបាលរាជធានី ខេត្ត (ការប្រគល់មុខងារសុខាភិបាល)	926.558	964.384	999.493
- ឧបត្ថម្ភធនដល់រដ្ឋបាលក្រុង ស្រុក (ការប្រគល់មុខងារអប់រំ)	1.845.526	1.930.375	2.003.860

* តួលេខក្នុងបន្ទុកបុគ្គលិកខាងលើ គឺជាតួលេខបន្ទុកបុគ្គលិកមិនគិតបញ្ចូលប្រាក់រង្វាន់

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨
សម្រាប់ឧបត្ថម្ភធនជល់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ឯកតា:លានរៀល

បរិយាយ	គម្រោង ថវិកា ឆ្នាំ ២០២៦	គម្រោង ថវិកា ឆ្នាំ ២០២៧	គម្រោង ថវិកា ឆ្នាំ ២០២៨
០៥.១. ទិស្តីការគណៈរដ្ឋមន្ត្រី			
១.រាជបណ្ឌិត្យសភាកម្ពុជា	11.111	11.444	11.788
១០. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ			
១.មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"	6.068	6.250	6.438
២.វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	2.857	2.943	3.031
១២. ក្រសួងសុខាភិបាល			
១. មន្ទីរពេទ្យកាល់ម៉ែត	15.100	15.553	16.020
២. វិទ្យាស្ថានជាតិសុខភាពសាធារណៈ	3.777	3.890	4.007
៣. មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល	480	494	509
៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	22.187	22.853	23.538
៥.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ	11.266	11.604	11.952
៦. មន្ទីរពេទ្យកុមារជាតិ	8.892	9.159	9.434
៧. មន្ទីរពេទ្យ ព្រះអង្គឌួង	7.909	8.146	8.391
៨. មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក	12.196	12.562	12.939
៩. មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម	3.620	3.729	3.840
១០. មន្ទីរពេទ្យ ហ្លួង ម៉ែ	8.019	8.260	8.507
១១. មន្ទីរពេទ្យជាតិ តេជោសន្តិភាព	21.024	21.655	22.304
១៤. ក្រសួងផែនការ			
១.វិទ្យាស្ថានជាតិស្ថិតិ	2.397	2.469	2.543
១៦. ក្រសួងអប់រំ យុវជន និងកីឡា			
១- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ	2.708	2.789	2.873
២- សាកលវិទ្យាល័យស្វាយរៀង	3.374	3.475	3.579
៣- សាកលវិទ្យាល័យ ជា ស៊ីម កំបាយមារ	2.196	2.262	2.329
៤- សាកលវិទ្យាល័យជាតិបាត់ដំបង	2.992	3.082	3.174
៥- ពហុកីឡដ្ឋានជាតិ	8.303	8.552	8.809
១៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ			
១. វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា	2.618	2.697	2.777
២. វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា	6.306	6.495	6.690
៣. សាកលវិទ្យាល័យភូមិន្ទកសិកម្ម	5.908	6.085	6.268
៤. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប	4.865	5.011	5.161
៥. វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម	3.842	3.957	4.076

ពិគារចំណាយគោលឆ្នាំ ២០២៦-២០២៨
សម្រាប់ឧបត្ថម្ភធនជល់គ្រឹះស្ថានសាធារណៈរដ្ឋបាល

ឯកតា:លានរៀល

បរិយាយ	គម្រោង ថវិកា ឆ្នាំ ២០២៦	គម្រោង ថវិកា ឆ្នាំ ២០២៧	គម្រោង ថវិកា ឆ្នាំ ២០២៨
១៨. ក្រសួងប្បវេណី និងវិស័យកសិកម្ម:			
១. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ	3.901	4.018	4.138
២. អាជ្ញាធរជាតិអប្បបរមា	61.321	63.161	65.055
៣. អាជ្ញាធរជាតិព្រះវិហារ	8.054	8.296	8.545
៤. អាជ្ញាធរជាតិសំបូរព្រៃគុក	4.289	4.418	4.551
២១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា			
១. មូលនិធិជនពិការ	10.064	10.366	10.677
២. មូលនិធិជាតិជំនួយសង្គម	22.353	23.024	23.714
២២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍			
១. បណ្តាញសកាបច្ចេកវិទ្យាឌីជីថលកម្ពុជា	10.985	11.314	11.654
២៧. ក្រសួងទេសចរណ៍			
១. គ្រឹះស្ថានអង្គរ	19.268	19.846	20.441
៣២. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ			
១. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា	11.420	11.762	12.115
៣៥- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍			
១- មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	1.264	1.302	1.341

ទម្រង់សម្រាប់
ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨

ក្រសួង-ស្ថាប័នត្រូវរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ និងមានលក្ខណៈឯកភាពគ្នា ទាំងរចនាសម្ព័ន្ធ និងទាំងខ្លឹមសារទៅតាមទម្រង់ដូចខាងក្រោម៖

ផ្នែកទី ១៖ អំពីសេចក្តីផ្តើម

ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ របស់ក្រសួង-ស្ថាប័ននីមួយៗ ត្រូវបានរៀបចំឡើងដោយ ចាប់ផ្តើមគូសរំលេចអំពីតួនាទី និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន, អំពីស្ថានភាពជាក់ស្តែងនៃការអនុវត្តផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និងអំពីការប៉ាន់ស្មានស្ថានភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ ធៀបនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងឆ្នាំ ២០២៦ និងឆ្នាំខាងមុខ។

ផ្នែកទី ២៖ អំពីគោលបំណងគោលនយោបាយ

ក្រសួង-ស្ថាប័ន ត្រូវកំណត់គោលបំណងគោលនយោបាយ ដោយផ្អែកលើគោលនយោបាយអាទិភាព តាមវិស័យ និងអន្តរវិស័យដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ទោះបីជាគោលបំណងគោលនយោបាយមិនមែន ជាកម្មវត្ថុនៃការធ្វើបច្ចុប្បន្នកម្មជារៀងរាល់ឆ្នាំ, ក្រសួង-ស្ថាប័ន (ក្រុមការងារថវិកា) គួរពិនិត្យឡើងវិញនូវគោលបំណង គោលនយោបាយ ដើម្បីធានាច្បាស់ថាគោលនយោបាយនោះ មានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយ, ឆ្លើយតបកាន់ តែច្បាស់លាស់ និងផ្សារភ្ជាប់ទៅនឹងអាទិភាពគោលនយោបាយតាមវិស័យ និងគោលដៅរួមរបស់រាជរដ្ឋាភិបាល។ ជាគោលការណ៍រួម, *ក្រសួង-ស្ថាប័ននីមួយៗ ត្រូវមានគោលបំណងគោលនយោបាយមិនលើសពី ២ ឡើយ ក៏ប៉ុន្តែ ចំពោះក្រសួង-ស្ថាប័ន ដែលមានមុខងារច្រើនវិស័យ អាចត្រូវបានអនុញ្ញាតឱ្យមានគោលបំណងគោលនយោបាយ លើសពី ២ ប៉ុន្តែជាកម្មវត្ថុនៃការពិភាក្សា និងឯកភាពជាមុនពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋាន ថវិកា)។*

ផ្នែកទី ៣៖ អំពីកម្មវិធី

កម្មវិធី គឺជាឧបករណ៍ដែលបង្កើតឡើងដើម្បីឱ្យអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ក្រោមឱវាទ របស់ក្រសួង-ស្ថាប័ន ដាក់ចេញនូវអនុកម្មវិធី និងចង្កោមសកម្មភាព សម្រាប់ជាមូលដ្ឋាននៃការលើកគម្រោងថវិកា ដើម្បីអនុវត្តកម្មវិធីនោះ។ ដូចនេះ, កម្មវិធី ត្រូវមានខ្លឹមសារទូលាយ និងគ្របដណ្តប់បានទាំងស្រុងនូវគ្រប់តួនាទី ភារកិច្ច និងបេសកកម្មរបស់ក្រសួង-ស្ថាប័ននីមួយៗ ព្រមទាំងមានលក្ខណៈសមាហរណកម្មក្នុងកម្រិតវិស័យ ដោយត្រូវគ្របដណ្តប់លើគម្រោង ឬសកម្មភាពការងារទាំងអស់ ទាំងគម្រោង ឬសកម្មភាពការងារដែលហិរញ្ញប្បទាន ដោយថវិកាដ្ឋ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ ទាំងថវិកាចរន្ត និងថវិកាមូលធន។

ការរៀបចំកម្មវិធី ត្រូវឆ្លើយតបនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន និងត្រូវពណ៌នា អំពីគោលបំណងនៃកម្មវិធីនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការផ្សារភ្ជាប់កម្មវិធីទៅនឹង គោលបំណងគោលនយោបាយ ។ ទន្ទឹមនេះ គ្រប់ក្រសួង-ស្ថាប័ន (ក្រុមការងារថវិកានៃក្រសួង-ស្ថាប័ននីមួយៗ) ត្រូវ ពិនិត្យឡើងវិញនូវឈ្មោះកម្មវិធី និងអនុកម្មវិធី ព្រមទាំងកែសម្រួលឈ្មោះឱ្យកាន់តែខ្លី និងងាយយល់, ជាពិសេស

ផ្តល់ការពណ៌នាអំពីកម្មវិធី និងអនុកម្មវិធីឱ្យបានល្អ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណង គោលនយោបាយ និងជាមូលដ្ឋានលើការកំណត់សូចនាករ និងគោលដៅសូចនាករទៅតាមកម្មវិធីនីមួយៗ។

ក្នុងការរៀបចំកម្មវិធីនេះ ក្រសួង-ស្ថាប័នត្រូវដាក់បញ្ចូលក្នុងគម្រោងថវិកានូវអាទិភាពគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលមានចរិតជាអន្តរជាតិ ដូចជា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយ យេនឌ័រ និងការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាដើម។ ជាគោលការណ៍រួម, ក្រសួង-ស្ថាប័ន នីមួយៗ អាចមានកម្មវិធីមិនឱ្យលើសពី ៥ ឡើយ ក៏ប៉ុន្តែចំពោះអនុកម្មវិធី អាចមានចំនួនសមស្របតាមការចាំបាច់ ដែលបម្រើឱ្យគោលបំណងរួមនៃកម្មវិធីនីមួយៗ។ ដោយឡែក សម្រាប់ក្រសួង-ស្ថាប័នធំៗ ដែលមានមុខងារច្រើន អាចត្រូវបានអនុញ្ញាតឱ្យមានកម្មវិធីលើសពី ៥ ប៉ុន្តែជាកម្មវត្ថុនៃការពិភាក្សា និងឯកភាពជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមគោលការណ៍ដែលត្រូវបានកំណត់ក្នុងគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម។

ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធថវិកា ក្រសួង-ស្ថាប័ននីមួយៗ ត្រូវកំណត់ភារកិច្ច វិសាលភាព ការងារ និងក្របខ័ណ្ឌទទួលខុសត្រូវរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ឱ្យច្បាស់លាស់ នៅក្នុងរចនាសម្ព័ន្ធកម្មវិធី។ មន្ទីរជំនាញរាជធានី-ខេត្ត មិនចាំបាច់ត្រូវមានកម្មវិធីដោយឡែកទេ ព្រោះមន្ទីរជំនាញ រាជធានី-ខេត្ត គឺជាខ្សែបណ្តោយរបស់ក្រសួង-ស្ថាប័ននៅតាមរាជធានី-ខេត្ត ដែលនឹងរួមចំណែកអនុវត្តបណ្តា កម្មវិធីរបស់ក្រសួង-ស្ថាប័ន។

ក្នុងន័យនេះ ក្រសួង-ស្ថាប័ននីមួយៗ ត្រូវណែនាំមន្ទីរជំនាញនៅរាជធានី-ខេត្តរៀងៗខ្លួន អំពីអនុកម្មវិធីរួមមួយ នៅក្នុងកម្មវិធីនីមួយៗ ដោយផ្អែកលើមុខងារ វិសាលភាពការងារ និងលក្ខណៈដោយឡែកនៃគោលនយោបាយ និងសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នរៀងៗខ្លួន ដើម្បីឱ្យមន្ទីរជំនាញរាជធានី-ខេត្តរបស់ខ្លួនដឹងច្បាស់អំពីទីតាំង នៃអនុកម្មវិធីរួមមួយនៅក្នុងកម្មវិធីនីមួយៗរបស់ក្រសួង-ស្ថាប័នរៀងៗខ្លួន។

ផ្នែកទី ៤៖ សូចនាករ និងគោលដៅសូចនាករ នៃសមិទ្ធកម្ម ឬលទ្ធផល

គោលបំណងគោលនយោបាយ កម្មវិធី និងអនុកម្មវិធីនីមួយៗ ត្រូវមានសូចនាករសម្រាប់វាស់វែងលទ្ធផល ឬសមិទ្ធកម្ម និងត្រូវកំណត់គោលដៅសូចនាករលទ្ធផលដែលចង់សម្រេចបានសម្រាប់ជាមូលដ្ឋាននៃការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្ត។ ក្នុងការកំណត់សូចនាករសម្រាប់ការវាស់វែង, ក្រសួង-ស្ថាប័ន នីមួយៗ ត្រូវកំណត់ទាំងសូចនាករលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ។

ក្រសួង-ស្ថាប័ននីមួយៗ អាចកែលម្អសូចនាករតាមកម្រិតនៃរចនាសម្ព័ន្ធកម្មវិធីនីមួយៗ តាមរយៈការ- បន្ថែមសូចនាករថ្មី និងកែសម្រួលសូចនាករចាស់ដែលបានកំណត់កន្លងមក។ ការជ្រើសរើសសូចនាករនីមួយៗ ត្រូវមានការពន្យល់ពីមូលហេតុឱ្យច្បាស់លាស់។ ចំពោះសូចនាករចាស់ ត្រូវបញ្ជាក់អំពីស្ថានភាពនៃការអនុវត្តឆ្នាំ ២០២៤ ការព្យាករណ៍ស្ថានភាពនៃការអនុវត្តក្នុងឆ្នាំ ២០២៥ និងធ្វើបច្ចុប្បន្នភាពតាមការជាក់ស្តែង។

កម្មវិធីនីមួយៗ អាចមានសូចនាករលទ្ធផលចុងក្រោយយ៉ាងច្រើនចំនួន ៣ និងសូចនាករលទ្ធផលក្នុងឆ្នាំ មួយចំនួន ដើម្បីសម្រេចបាននូវលទ្ធផលជាក់លាក់នៃការអនុវត្តកម្មវិធី។ ជារួម, បន្ទាប់ពីកំណត់បាននូវសូចនាករ សមស្របរួចហើយ គឺចាំបាច់ត្រូវកំណត់គោលដៅសូចនាករ ទាំងគោលដៅសូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅ សូចនាករលទ្ធផលចុងក្រោយ។ ដូចនេះ, គោលដៅសូចនាករទាំងពីរប្រភេទនេះ ត្រូវមានទំនាក់ទំនងគ្នា និង ឆ្លើយតបគ្នាយ៉ាងមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលនៃគោលបំណងគោលនយោបាយ។ ក្នុងការកំណត់

គោលដៅសូចនាករ, កត្តាចាំបាច់និងសំខាន់បំផុត គឺត្រូវដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់សូចនាករទាំងនោះ ទើបអាចកំណត់គោលដៅដែលចង់បាន ដើម្បីឱ្យឆ្លើយតបនឹងគោលបំណងគោលនយោបាយដែលបានកំណត់ ហើយការកំណត់គោលដៅនេះ ត្រូវតែមានភាពសមស្រប និងប្រាកដនិយមដែលអាចអនុវត្តបាន។ យោងតាមគោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្ម, ការបង្កើតសូចនាករសមិទ្ធកម្មត្រូវគោរពលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន៖ ផ្ដោតលើលទ្ធផល, អាចវាស់វែងបាន, ងាយយល់, មានសុពលភាព និងអាចទុកចិត្តបាន។

ទន្ទឹមនេះ ក្រសួង-ស្ថាប័នត្រូវបំពេញព័ត៌មានលម្អិតអំពីសូចនាករលទ្ធផលក្នុងឆ្នាំ និងសូចនាករលទ្ធផលចុងក្រោយ ដូចក្នុងទម្រង់ “ក” នៃ តារាង ២ “ក”។ ដូចនេះ, ក្នុងករណីក្រសួង-ស្ថាប័នស្នើសុំផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពលើរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម (រចនាសម្ព័ន្ធកម្មវិធី និងសូចនាករសមិទ្ធកម្ម) ដូចជា៖ ការបន្ថែមការកែសម្រួល ឬការដកចេញនូវកម្មវិធី អនុកម្មវិធី ឬចង្កោមសកម្មភាព ក្រសួង-ស្ថាប័នត្រូវបំពេញទម្រង់ “ខ” នៃតារាង ៤ “ក” ដោយត្រូវធ្វើការបញ្ជាក់ ឬពន្យល់អំពីមូលហេតុនៃការផ្លាស់ប្តូរ និងត្រូវមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាចាំបាច់។ នៅពេលដែលមានការយល់ព្រមលើការផ្លាស់ប្តូររចនាសម្ព័ន្ធកម្មវិធី និងសូចនាករសមិទ្ធកម្ម ក្រសួង-ស្ថាប័នត្រូវបំពេញតារាងរចនាសម្ព័ន្ធថវិកាសមិទ្ធកម្មឡើងវិញ ដែលមានភ្ជាប់ជាទម្រង់ “គ” នៃ តារាង ៥ “ក” ដែលជាតារាងសមាសធាតុសង្ខេបនៃរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម។ ទម្រង់នេះគឺជាផ្នែកមួយក្នុងការបង្ហាញពីអង្គភាព និងអ្នកទទួលខុសត្រូវរបស់កម្មវិធី និងអនុកម្មវិធី។

ផ្នែកទី ៥៖ ការកំណត់ធនធានថវិកា

ក្រសួង-ស្ថាប័ននីមួយៗ ត្រូវគ្រោងទាំងធនធានថវិកាជាតិ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់អនុវត្តកម្មវិធី សម្រាប់រយៈពេលបីឆ្នាំរំកិល (២០២៦-២០២៨) ទៅតាមការណែនាំនៅក្នុងផ្នែក ៣.១ ការគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ ២០២៦-២០២៨ និងផ្នែក ៣.២ ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៦-២០២៨ នៃសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។

ផ្នែកទី ៦៖ សេចក្តីសន្និដ្ឋាន

ផ្នែកចុងក្រោយ គឺជាការសន្និដ្ឋានលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨ និងការលើកទិសដៅ និងវិធានការ ដើម្បីសម្រេចគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៦-២០២៨។
